



“ម៉ាកស៊ីម៉ា” មីក្រូហិរញ្ញវត្ថុ កម្ពុជា  
MAXIMA MIKROHERANHVATHO P.l.c.

# របាយការណ៍ប្រចាំឆ្នាំ ២០១២



យើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងសាងសង់

# ចក្ខុវិស័យ

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចក្ខុវិស័យ ផ្តល់សេវាមីក្រូហិរញ្ញវត្ថុឈាន មុខគេលើការបំរើអតិថិជនប្រកប ដោយគុណភាពល្អបំផុត។

## បេសកកម្ម

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់សេវាមីក្រូហិរញ្ញវត្ថុជូនដល់អតិថិជន ជា ប្រជាជនក្រីក្ររស់នៅតំបន់ជនបទ និងប្រជាជនដែលមានប្រាក់ចំណូលទាប ជាលក្ខណៈ ឯកត្តជន ជាក្រុម និងអាជីវកម្មខ្នាតតូច-មធ្យម ដើម្បីកែលំអកំរិតជីវភាពរស់ នៅ និងធ្វើឲ្យ សម្រេចជោគជ័យនូវគោលដៅអាជីវកម្មរបស់ពួកគាត់។ ម៉ាកស៊ីម៉ា ផ្តល់សេវាមីក្រូហិរញ្ញវត្ថុដោយយកចិត្តទុកដាក់ជា ចំបង លើការបំរើអតិថិជនប្រកបដោយគុណភាពល្អបំផុត ក៏ដូចជាបង្កើតនូវតម្លៃជាទីពេញចិត្ត ដល់អ្នកទទួលបានអត្ថប្រយោជន៍ពាក់ ព័ន្ធ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាមួយនឹងក្រុមដឹកនាំដែលមានការលះបង់ និងប្តេជ្ញាចិត្តខ្ពស់។

## គោលបំណងជាយុទ្ធសាស្ត្រ

១. ពង្រីកទំហំប្រតិបត្តិការឲ្យបានទូលំទូលាយ ដើម្បីឈានទៅបម្រើអតិថិជនឲ្យបានច្រើន ជាអតិបរិមា
២. ផ្តល់ប្រាក់កម្ចី និងសេវាកម្មមីក្រូហិរញ្ញវត្ថុដល់អតិថិជនប្រកបដោយគុណភាពខ្ពស់
៣. វិនិយោគលើផ្នែកធនធានមនុស្ស
៤. គ្រឹះស្ថានម៉ាកស៊ីម៉ា ជាកន្លែងពេញពេញដោយបរិស្ថានការងារល្អ
៥. បង្កើតតម្លៃដល់ភាគទុនិក និងបង្កើនការរីកលូតលាស់នៃគ្រឹះស្ថាន ដែលនឹងរក្សាបាន នូវការពេញចិត្តរបស់ភាគទុនិក ក៏ដូចជានិយោគិនដែលមានសក្តានុពលនានា
៦. គៀងគរនូវប្រភពទុន ទាំងទុនវិនិយោគ និងទុនកម្ចី
៧. គ្រឹះស្ថានម៉ាកស៊ីម៉ា អនុវត្តតាមរាល់លិខិតបទដ្ឋាន ច្បាប់ និងបទបញ្ញត្តិនានា
៨. គ្រឹះស្ថានម៉ាកស៊ីម៉ា ការពារផលប្រយោជន៍របស់អតិថិជន
៩. ជំរុញការផ្សព្វផ្សាយឈ្មោះរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា ដើម្បីទទួលបានការគាំទ្រយ៉ាងទូលំទូលាយ



## លទ្ធផលហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗនៅក្នុងឆ្នាំ ២០១២

គិតជាដុល្លារអាមេរិក	៣១/១២/១២	៣១/១២/១១	៣១/១២/១០	៣១/១២/០៩	៣១/១២/០៨	ប្រែប្រួល
	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម	សវនកម្ម	%
ទ្រព្យសកម្ម	3,405,585	2,762,682	2,195,078	1,816,546	1,665,779	23.27%
សមតុល្យឱ្យខ្ចីចុងការស្តង់ដារ	3,164,810	2,552,227	2,044,614	1,684,057	1,372,285	24.00%
ទ្រព្យអកម្ម	1,805,436	1,844,495	1,633,267	1,310,906	1,332,385	- 2.12%
ភាគហ៊ុន និងដើមទុនចុះបញ្ជី	1,315,000	800,000	410,000	410,000	270,000	64.38%
សរុបមូលនិធិភាគទុនិក	1,600,149	918,187	561,811	50,564	333,394	74.27%
ចំណូលសរុប	781,108	610,126	520,914	451,128	329,277	28.02%
ប្រាក់ចំណេញមុនបង់ពន្ធ	85,631	110,620	124,035	71,167	52,876	- 22.59%
ប្រាក់ចំណេញក្រោយបង់ពន្ធ	61,670	84,500	94,673	52,358	42,292	- 27.02%
ប្រាក់ចំណេញក្នុង ១ហ៊ុន	0.47	1.06	2.31	1.28	1.57	- 55.60%
ភាគលាភក្នុង ១ហ៊ុន	0.1	0.20	2.19	0.61	0.74	- 55.60%

១. ឆ្នាំ២០០៩ ភាគលាភត្រូវបានបែងចែក ៥០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន
២. ឆ្នាំ២០១០ ភាគលាភត្រូវបានបែងចែក ១០០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន លើសពីនេះទឹកប្រាក់ក្នុងគណនីចំណេញបង្កើតឡើងទុកនាបណ្តាឆ្នាំកន្លងមក ត្រូវបានបែងចែកទាំងអស់
៣. ឆ្នាំ២០១១ ភាគលាភត្រូវបានបែងចែក ២០% ក្រោយពីកាត់ ៥% ទុកក្នុងមូលនិធិបំរុងរបស់គ្រឹះស្ថាន
៤. ទ្រព្យសកម្មកើនឡើង ២៣,២៧% ដល់ចំនួន ៣.៤០៥.៥៨៥ ដុល្លារអាមេរិក
៥. ឥណទាន និងបុរេប្រទានចំពោះអតិថិជន កើនឡើង ២៤% ដល់ចំនួន ៣.១៦៤.៨១០ ដុល្លារអាមេរិក
៦. ទ្រព្យអកម្មកើនឡើង ២,១២% មកនៅត្រឹមចំនួន ១.៨០៥.៤៣៦ ដុល្លារអាមេរិក
៧. ចំណូលសរុបកើនឡើង ២៨,០២% ស្មើចំនួន ៧៨១.១០៨ ដុល្លារអាមេរិក
៨. ប្រាក់ចំណេញក្រោយបង់ពន្ធមានការថយចុះ ២៧,០២% ស្មើចំនួន ៦១.៦៧០ ដុល្លារអាមេរិក
៩. មូលនិធិភាគទុនិកកើនឡើង ៧៤,២៧% ដល់ចំនួន ១.៦០០.១៤៩ ដុល្លារអាមេរិក


លទ្ធផលដែលម៉ាកស៊ីម៉ាសម្រេចបានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ បង្ហាញជូនដូចខាងក្រោម៖



ទ្រព្យសកម្មសរុប/មូលនិធិម្ចាស់ហ៊ុន និងចំណូលលើមូលនិធិម្ចាស់ហ៊ុន



សមតុល្យប្រាក់កម្ចីសរុប និងចំនួនអតិថិជនខ្ចីប្រាក់សរុប



**មាតិកា**

**ចក្ខុវិស័យ, បេសកកម្ម, និងគោលដៅយុទ្ធសាស្ត្រ**

**លទ្ធផលហិរញ្ញវត្ថុ និងព័ត៌មានសំខាន់ៗក្នុងឆ្នាំ២០១២**

ទ្រព្យសកម្មសរុប/មូលនិធិម្ចាស់ហ៊ុន និងចំណូលលើមូលនិធិម្ចាស់ហ៊ុន  
សមតុល្យប្រាក់កម្ចីសរុប និងចំនួនអតិថិជនខ្ចីប្រាក់សរុប

- ១. របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល ..... ១
- ២. របាយការណ៍របស់អគ្គនាយក..... ៥
- ៣. ប្រវត្តិសង្ខេបរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា..... ៨
- ៤. អង្គការលេខ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា ..... ៩
  - អភិបាលកិច្ច ..... ៩
  - ភាគទុនិក ..... ១០
  - ក្រុមប្រឹក្សាភិបាល..... ១០
- ៥. ផលិតផលឥណទាន និងប្រភេទឥណទាន ..... ១២
- ៦. បណ្តាញប្រតិបត្តិការ..... ១៥
- ៧. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ..... ១៦
- ៨. របាយការណ៍របស់សវនករឯករាជ្យ ..... ២១
- ៩. របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១២..... ២៣
  - តារាងតុល្យការនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១២ ..... ២៣
  - របាយការណ៍ចំណេញ-ខាត និងចំណេញបង្ករទុកនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១២..... ២៥
  - របាយការណ៍ស្តីពីបំរែបំរួលមូលនិធិភាគទុនិកនាការិយបរិច្ឆេទ ៣១ ធ្នូ ២០១២ ..... ២៦
  - របាយការណ៍លំហូរសាច់ប្រាក់នាការិយបរិច្ឆេទ ៣១ ធ្នូ ២០១២..... ២៧
- ១០. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១២ ..... ២៨



# ១. របាយការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

## សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១២



តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចកម្ពុជា ឬ ហៅថាផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងឆ្នាំ២០១២ មានកំណើនរហូតដល់ ៧,៣% ប្រៀបធៀបនឹងឆ្នាំ ២០១១ មានកំណើនត្រឹមតែ ៧,១% ប៉ុណ្ណោះ។ នេះបង្ហាញពីកំណើនកាន់តែល្អប្រសើរឡើងនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ អ្នកជំនាញបានធ្វើការវាយតម្លៃថា កត្តាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាគឺជាលទ្ធផលនៃស្ថានភាពរឹងមាំក្នុងម៉ាក្រូសេដ្ឋកិច្ច និងការសម្រេចបានយ៉ាងច្រើនពីវិស័យឧស្សាហកម្ម ព្រមទាំងការពង្រីកការនាំចេញផលិតផលផ្សេងៗ ការវិនិយោគឯកជន-សាធារណៈ និងគ្រឿងឧបភោគបរិភោគជាដើម នៅក្នុងឆ្នាំ២០១១ កន្លងទៅ និងក្នុងឆ្នាំ២០១២ នេះ ដោយសារការកាត់បន្ថយទំនិញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅសហរដ្ឋអាមេរិក ព្រមជាមួយនឹងវិស័យទេសចរណ៍និងសំណង់វិញនៅក្នុងប្រទេសកាន់តែមានសក្តានុពល។

នៅក្នុងឆ្នាំ២០១២ វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានដំណើរការយ៉ាងល្អនិយាយជាមួយវិស័យឧស្សាហកម្ម រួមទាំងសកម្មភាពសំណង់ត្រូវរំពឹងទុកថា មានចំនួន ៩,៧% ខណៈ ដែលវិស័យទេសចរណ៍បានកើនឡើង ២៥% ដោយមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេស កម្ពុជាមានចំនួន ៣,៥ លាននាក់ ។ ទន្ទឹមនឹងនេះដែរ វិស័យសេវាកម្មបានកើនឡើងលើសពីការរំពឹង ទុករហូតដល់ ៦,៨% ក្នុងឆ្នាំ២០១២ បើធៀបទៅនឹងឆ្នាំ២០១១ មានត្រឹមតែ ៥% ប៉ុណ្ណោះ។ ចំណែក ការនាំចេញអង្ករមានការកើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ ២០១១ ខណៈដែលវិស័យផលិតកម្មកសិកម្មបានកើនឡើងចំនួន ៣%។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការធ្លាក់ចុះបន្តិចបន្តួច ពី ១,៣៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ មកនៅត្រឹមតែ ១,៣០ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១២ នេះ។ អត្រាប្តូរប្រាក់រៀលទៅដុល្លារអាមេរិកមានស្ថិរភាពធម្មតា គឺបម្រែបម្រួល ប្រហែល ១,៧% ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។ អត្រាអតិផរណារំពឹងទុកថាមានកម្រិតមធ្យម ៣% ក្នុងអំឡុងឆ្នាំ ២០១២ ទោះបីជាតម្លៃនៃម្ហូបអាហារ និងប្រេងសាំងកើនឡើងយ៉ាងណាក៏ដោយ។

នៅក្នុងឆ្នាំ២០១២ លទ្ធផលហិរញ្ញវត្ថុជាមូលដ្ឋានក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ យើងឃើញថា មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលបានផ្តល់ចំណុចវិជ្ជមានដល់កំណើនសេដ្ឋកិច្ច ហើយ នៅតែបន្តពង្រីកតំបន់ប្រតិបត្តិការនៅតាមទីជនបទនានាបន្ថែមទៀត។ ការរីកលូតលាស់នេះ គឺដោយ សារការកើនឡើងនូវការផ្តល់ប្រាក់កម្ចីដល់អតិថិជន ប្រាក់បញ្ញើ-សន្សំរបស់អតិថិជន ទ្រព្យសកម្ម ចំណូលប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធ។ ក្នុងវិស័យធនាគារពាណិជ្ជ ទ្រព្យសកម្មសរុប បានកើន ឡើង ៣៥% ធៀបនឹងឆ្នាំ២០១១។

ការផ្តល់ប្រាក់កម្ចីបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ៣៥% រហូតដល់ចំនួន ៥,៨ ពាន់លានដុល្លារអាមេរិក ពីចំនួន ៤,៣ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំកន្លងទៅ គឺស្មើនឹងចំនួន ៤០% នៃផលិតផលសរុបក្នុងស្រុក។ ប្រាក់បញ្ញើកើនឡើង ២៩% ពី ៥,២ ពាន់លានដុល្លារអាមេរិក រហូតដល់ ៦,៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤៧% នៃផលិតផលសរុបក្នុងស្រុក។

តាមការឲ្យដឹង ការិយាល័យគ្រប់គ្រងឥណទាន (ក្រេឌីតប្រ័រ) ដែលទើបបានបង្កើតថ្មី ត្រូវបានប្រើប្រាស់ពេញលេញ ១០០% ដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា នៅក្នុងព្រះរាជាណា



ចក្រកម្ពុជា។ ការិយាល័យគ្រប់គ្រងឥណទាន មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងកាត់បន្ថយហានិភ័យ និង ជួយបង្កើនការគ្រប់គ្រងហានិភ័យ ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានឥណទាន ដែលកំពុងអនុវត្តដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេសជួយគាំទ្រដល់ការរីកចម្រើនលើប្រព័ន្ធធនាគារ និងផ្តល់ព័ត៌មានកាន់តែប្រសើរ។

ដោយឡែក វិស័យមីក្រូហិរញ្ញវត្ថុ យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលបានតួលេខពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣១ និងប្រតិបត្តិករឥណទានជនបទ ៣ ព្រមទាំងឥណទានខ្នាតតូចរបស់ធនាគារអេស៊ីលីដា កីអិលស៊ី នៅដំណាច់ឆ្នាំ២០១២ យើងឃើញថាសមតុល្យឥណទានសរុបបានកើនឡើង ៦០,៤២% រហូតដល់ចំនួន ១.៤៦៩,៩២ លានដុល្លារអាមេរិក និងមានអតិថិជនខ្លីសរុប ១.៦១២.៧៣៤ នាក់ ដែលក្នុងនោះអតិថិជនជាស្ត្រីមានចំនួន ៦៦,៥៣%។ ជាមួយគ្នានេះដែរ ប្រាក់បញ្ញើរបស់សាធារណៈជន នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០១២ បានកើនឡើង ១៣៤,៥៩% រហូតដល់ចំនួន ២៧៤,៥៤ លានដុល្លារអាមេរិក ពីចំនួន ១១៤,៦១លានដុល្លារអាមេរិក និងអតិថិជនដាក់ប្រាក់ផ្ញើសរុបបានកើនឡើង ១៥៥,៩០% រហូតដល់ចំនួន ៧១៧.៨៨៤ នាក់ ធៀបនឹងឆ្នាំមុនមានតែចំនួន ២៨០.៥៣៨ នាក់។

### ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០១៣

តាមការប្រមើលមើលសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៣ ខាងមុខ នឹងនៅតែមានស្ថិរភាព និងរំពឹងទុកថាមានអត្រាកំណើន ៧%។ អ្នកជំនាញបានធ្វើការវាយតម្លៃថា ការកើនឡើងសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំខាងមុខនេះ បានមកពីភាពរីកចម្រើននៃវិស័យនាំចេញ ទេសចរណ៍ និង អចលនទ្រព្យ។ ការនាំចេញលើវិស័យកាត់ដេរសំលៀកបំពាក់ នៅតែបន្តរីកចម្រើនឥតឈប់ឈរ ខណៈដែលវិស័យទេសចរក៏កាន់តែកើនឡើង ដោយសារភ្ញៀវទេសចរទេសមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ វិស័យអចលនទ្រព្យបានងើបឡើងវិញគួរឲ្យកត់សម្គាល់ ដោយសារវិស័យសំណង់កាន់តែរីកចម្រើន ដោយឡែក ផលប៉ះពាល់លើវិស័យកសិកម្មដោយសារគ្រោះទឹកជំនន់ក៏មានតិចតួចជាងការគិតទុក។ អតិផរណាបានបន្ថយ នឹងរំពឹងថាមានកម្រិតជាមធ្យម ៣%។

### លទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១២

គ្រឹះស្ថានម៉ាកស៊ីម៉ា នៅតែបន្តទទួលបានជោគជ័យជាវិជ្ជមានបន្ថែមទៀត នៅក្នុងឆ្នាំ២០១២ ទោះបីជាប្រាក់ចំណេញក្រោយបង់ពន្ធមានការថយចុះគួរឲ្យកត់សម្គាល់រហូតដល់ ២៧,០២% គឺមកនៅត្រឹមចំនួន ៦១.៦៧០ ដុល្លារអាមេរិក ពីចំនួន ៨៣.៨២៩ ដុល្លារអាមេរិក នៅឆ្នាំ២០១១។ ការធ្លាក់ចុះប្រាក់ចំណេញក្រោយបង់ពន្ធនេះ គឺដោយសារគ្រឹះស្ថានម៉ាកស៊ីម៉ាបានសម្រេចផ្ទេរចំណាយកាត់ទុកសរុបចំនួន ៧២.០០០ ដុល្លារអាមេរិក ទៅជាចំណាយជាក់ស្តែងសម្រាប់ឆ្នាំ ២០១២។ នៅដើមឆ្នាំ២០១២ គ្រឹះស្ថានម៉ាកស៊ីម៉ា បានជួលស្ថាប័ន NOVA Capital ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ឲ្យដំណើរការជួយគៀងគរកទុនវិនិយោគ និងទុនកម្ចីសម្រាប់ពង្រីកប្រតិបត្តិការរបស់គ្រឹះស្ថាននាបណ្តាឆ្នាំខាងមុខ។ ជាមួយគ្នានេះ គ្រឹះស្ថានម៉ាកស៊ីម៉ា បានចំណាយប្រាក់មុនសរុបចំនួន ៧២.០០០ ដុល្លារអាមេរិក ហើយទឹកប្រាក់នេះនឹងត្រូវធ្វើការទូទាត់ ឲ្យគ្រឹះស្ថានម៉ាកស៊ីម៉ាវិញ នៅពេលការគៀងគរកទុនវិនិយោគ និងទុនកម្ចីទទួលបានជោគជ័យជាស្ថាពរ ដែលតាមការគ្រោងទុកនឹងទទួលបាននៅមុនដំណាច់ឆ្នាំ២០១២ ប៉ុន្តែ ជាក់ស្តែងដំណើរការនេះ បានបន្តអូសបន្លាយរហូតដល់បច្ចុប្បន្ន និងនៅតែពុំទាន់សម្រេចបានជោគជ័យ។



នៅក្នុងឆ្នាំ២០១២ គ្រឹះស្ថានម៉ាកស៊ីម៉ា នៅតែបន្ត និងពង្រីកទំនាក់ទំនងយ៉ាងល្អជាមួយម្ចាស់ទុនទាំងក្នុង និង ក្រៅប្រទេស។ គ្រឹះស្ថានបន្តទទួលបាននូវទុនបន្ថែមពីម្ចាស់ទុនបច្ចុប្បន្ន មានដូចជា ស្ថាប័ន Kiva Microfund ដែល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ លើសពីនេះ ម្ចាស់ទុននៅក្នុងប្រទេស មានដូចជា ធនាគារអេស៊ីលីដា ជាដើមបាន ផ្តល់ប្រាក់កម្ចីបន្ថែមដល់ម៉ាកស៊ីម៉ា ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនបានកាន់តែទូលំទូលាយថែមទៀត។ ជាមួយគ្នា នេះដែរ នៅក្នុងឆ្នាំ ២០១២ភាគទុនិកបច្ចុប្បន្នរបស់គ្រឹះស្ថាន រួមនឹងភាគទុនិកថ្មី បានសម្រេចបង្កើនដើមទុនចុះបញ្ជី បន្ថែមរហូតដល់ ១.៣១៥.០០០ ដុល្លារអាមេរិក ពីចំនួន ៨០០.០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១១។ ក្នុងនោះ ការវិនិយោគបន្ថែមរបស់ម្ចាស់ភាគហ៊ុនបច្ចុប្បន្ន មានចំនួនសរុប ៩១.៥០០ ហ៊ុន និងភាគទុនិកថ្មីបានដាក់ទុនសរុប ចំនួន ៤០.០០០ ហ៊ុន។

នៅក្នុងឆ្នាំ២០១២ មូលនិធិភាគទុនិកបានកើនឡើង ៧៤,២៧% ស្មើនឹងចំនួន ១.៦០០.១៤៩ ដុល្លារអាមេរិក ពីចំនួន ៩១៨.១៨៧ នៅក្នុងឆ្នាំ ២០១១។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណេញលើមូលនិធិភាគទុនិកសរុប បានថយចុះមកនៅត្រឹម ៥,៣៥% ធៀបនឹងឆ្នាំ ២០១១ ដែលមានចំនួន ៩,២%។ រីឯចំណូលសរុបកើនឡើង ២៨,០២% ដល់ចំនួន ៧៨១.១០៨ ដុល្លារអាមេរិក ពីចំនួន ៦១០.១២៦ ដុល្លារអាមេរិកកាលពីឆ្នាំមុន។ ទ្រព្យសកម្ម របស់គ្រឹះស្ថានម៉ាកស៊ីម៉ាបានកើនឡើងដល់ ៣.៤០៥.៥៨៥ ដុល្លារអាមេរិក ដែលមានអត្រាកំណើនស្មើនឹង ២៣,២៧%។ ជាមួយគ្នានេះដែរ ការបញ្ចេញទុនកម្ចីឱ្យអតិថិជន មានការកើនឡើង ២១,២០% ស្មើចំនួន ៤.៥៥២.០៥០ ដុល្លារអាមេរិកពីចំនួន ៣.៧៥៦.២៥០ ដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០១១។ គ្រឹះស្ថានម៉ាកស៊ីម៉ា បានសម្រេចធ្វើការបែងចែកភាគលាភ ២០% លើប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធនៅក្នុងឆ្នាំ២០១២ បន្ទាប់ពីកាត់ជា ស្វ័យប្រវត្តិ ៥% ទៅក្នុងទុនបម្រុងរបស់គ្រឹះស្ថាន។ ចំពោះសមតុល្យដែលនៅសល់នឹងត្រូវបង្វិលចូលទៅក្នុងគណនី ចំណេញបង្ករទុកសម្រាប់ប្រតិបត្តិការបន្តនៅបណ្តាឆ្នាំខាងមុខ។

ម៉ាកស៊ីម៉ាបានប្រមើលមើលថា ដើម្បីឆ្លើយតបនឹងការវិវត្តិកិច្ចប្រើរបស់គ្រឹះស្ថាន ក្រៅពីការចូលរួមទុនវិនិ យោគពីសមាជិកភាគហ៊ុន ការទទួលបានប្រភពទុនពីខាងក្រៅគឺចាំបាច់ និងសំខាន់ណាស់ ដើម្បីទ្រទ្រង់ដល់ការពង្រីក សកម្មភាពប្រតិបត្តិការផ្តល់ប្រាក់កម្ចីរបស់ខ្លួន។

យើងឃើញថា គ្រឹះស្ថានបានកសាងនូវទំនាក់ទំនងល្អ ក្នុងចំណោមភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈ គ្រប់គ្រង និងបុគ្គលិកទាំងអស់ ក៏ដូចជាអ្នកមានអត្ថប្រយោជន៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងបានពុះពារជំនះនូវរាល់ ឧបសគ្គនានាក្នុងសកម្មភាពអាជីវកម្ម និងបេសកកម្មផ្តល់ប្រាក់កម្ចីជូនដល់ប្រជាពលរដ្ឋ ធ្វើឱ្យគ្រឹះស្ថានទទួលបាន ជោគជ័យក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបណ្តាឆ្នាំខាងមុខ ដូច្នោះ ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ខ្ញុំសូមឱ្យរួមគ្នាបន្តរក្សានូវវប្ប ធម៌ដ៏ល្អនេះជារៀងរហូត។

## ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងឆ្នាំ២០១១

- បង្កើនដើមទុនចុះបញ្ជីទ្វេដង ពីចំនួន ៨០.០០០ ភាគហ៊ុន នៅក្នុងឆ្នាំ២០១១ ដល់ចំនួន ១៣១.៥០០ ភាគហ៊ុន ស្មើនឹងទឹកប្រាក់សរុបចំនួន ១.៣១៥.០០០ ដុល្លារ។
- គ្រឹះស្ថានបានផ្លាស់ប្តូរ និងរៀបចំកែលម្អអគារទីស្នាក់ការកណ្តាល បង្កើនការិយាល័យទំនាក់ទំនងបន្ថែមចំនួន ២ដល់ស្រួលជូនងាយកាន់តែភាពផ្តល់ដើម្បី ជនបទតំបន់នៅជាពិសេស អតិថិជននិងបុគ្គលិក របស់ល្អការងារបរិស្ថាន





# មហាសន្និបាតរបស់ភាគទុនិក

មហាសន្និបាតប្រចាំឆ្នាំរបស់ភាគទុនិក បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដើម្បីបូកសរុបលទ្ធផលការងារសំរេចបានក្នុងឆ្នាំ២០១២ និង លើកទិសដៅផែនការសំរាប់ឆ្នាំ២០១៣ ។ ការជូនដំណឹងពីមហាសន្និបាតដោយជូនភ្ជាប់របាយការណ៍ប្រចាំឆ្នាំរបៀបវារៈប្រជុំ និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រូវបានផ្តល់ជូនភាគទុនិកជាមុន អនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ។

## បញ្ហាសំខាន់ៗដែលបានអនុម័តមហាសន្និបាតប្រចាំឆ្នាំរបស់ភាគទុនិកមាន ៖

- របាយការណ៍ប្រចាំឆ្នាំ ២០១២
- របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មចសម្រាប់ឆ្នាំ ២០១២
- ទិសដៅផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ២០១៣
- ប្រកាសបែងចែកភាគលាភ ២០% នៃប្រាក់ចំណេញសរុបក្នុងឆ្នាំ២០១២
- ប្រកាសតែងតាំង ម៉ូរីសុនកាក់ ជាសវនករឯករាជ្យសម្រាប់ធ្វើសវនកម្មនៅគ្រឹះស្ថានម៉ាកស៊ីម៉ានៅឆ្នាំ២០១៤
- ប្រកាសសម្រេចឲ្យក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់បន្តពិភាក្សាជាមួយស្ថាប័ន Garuna Fund លើចំណុចទាំងឡាយ បានលើកឡើងនៅក្នុងអនុស្សរណៈយោគយល់គ្នា ដែលទាំងពីរបានឯកភាព និងចុះហត្ថលេខាម្សួចហើយ ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាភិបាល សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងបានធ្វើវិភាគទានយ៉ាងសកម្ម នៅក្នុងឆ្នាំ២០១២ ហើយក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមសំដែងនូវការកោតសរសើរដល់លោកអគ្គនាយក និងគណៈគ្រប់គ្រង ព្រមទាំងកម្មករ និយោជិត របស់គ្រឹះស្ថានម៉ាកស៊ីម៉ា ចំពោះការខិតខំប្រឹងប្រែងដែលធ្វើគ្រឹះស្ថានម៉ាកស៊ីម៉ាទទួលបានជោគជ័យបន្ថែមទៀត ។

ជាចុងក្រោយ ក្នុងនាមគ្រឹះស្ថានម៉ាកស៊ីម៉ា ខ្ញុំក៏សូមអរគុណចំពោះការចូលរួមពីអតិថិជន ភាគទុនិក អ្នកវិនិយោគទុន និងជាពិសេសចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រ និងផ្តល់ទំនុកចិត្តដល់គ្រឹះស្ថានម៉ាកស៊ីម៉ាហ្វូតមក ។



អន ប៊ុនហាក់  
ប្រធានក្រុមប្រឹក្សាភិបាល



## ២. របាយការណ៍របស់អគ្គនាយក



តាមការអង្កេតរបស់ខ្ញុំ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បន្តរីកចម្រើនឥតឈប់ឈរនៅក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ ២០១២ ដោយបរិស្ថានច្បាប់បើកទូលាយ របស់ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទីផ្សារមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តទាក់ទាញវិនិយោគ ទុនជាច្រើន បន្ថែមទៀត ដាក់ទុនទៅក្នុងវិស័យនេះ។ នាដំណាច់ឆ្នាំ២០១២ នេះ មាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣៧ ដែលកំពុងលូតលាស់ និងធ្វើឱ្យមានការប្រកួតប្រជែង កាន់តែខ្លាំងឡើង ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ។ ទោះជាមានការប្រកួតប្រជែង ខ្លាំងយ៉ាងណាក៏ដោយ គ្រឹះស្ថាន ម៉ាកស៊ីម៉ា បានផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនអតិថិជន មានការកើនឡើង និងយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ គុណភាពឥណទាននៅតែរក្សា បានយ៉ាងល្អប្រសើរ ដោយកំរិតហានិភ័យឥណទានមានត្រឹមប្រមាណ ០,៤៦% ក្នុងឆ្នាំ ២០១២ គឺទាបជាងកំរិតហានិ ភ័យឥណទាននៅក្នុងមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងមូល ដែលមានប្រមាណ ០,៤៨% ។

ម៉ាកស៊ីម៉ា បានពុះពារជំនះនូវឧបសគ្គជាច្រើន និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។ លទ្ធផលជា វិជ្ជមាន បានបង្ហាញឲ្យឃើញ តាមរយៈការកើនឡើងទ្រព្យសកម្មដល់ ៣.៤០៥.៥៨៥ ដុល្លារអាមេរិក ដែលមានអត្រា កំណើនស្មើនឹង ២៣,២៧%។ ជាមួយគ្នានេះដែរ ការបញ្ចេញទុនកម្ចីឱ្យអតិថិជនមានការកើនឡើងចំនួន ២១,២០% ពីចំនួន ៣.៧៥៦.២៥០ ដុល្លារអាមេរិក នៅដំណាច់ ឆ្នាំ២០១១ រហូតដល់ចំនួន ៤.៥៥២.០៥០ ដុល្លារអាមេរិក នៅ ដំណាច់ឆ្នាំ២០១២ ធ្វើឲ្យចំណូល សរុប បានកើនឡើងប្រមាណ ៣០,១០% គឺស្មើនឹងចំនួន ៧៩៣.៨០២ ដុល្លារអា មេរិក នៅដំណាច់ឆ្នាំ ២០១២ ធៀបនឹងចំនួន ៦១០.១២៦ ដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០១១ ។

គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែទទួលបានលទ្ធផលដ៏ល្អប្រសើរ ដោយសារគ្រឹះស្ថានបានផ្តោតជាសំខាន់លើការគ្រប់ គ្រងគុណភាពសមតុល្យឥណទានយ៉ាងហ្មត់ចត់ ដោយធ្វើឱ្យអនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទាន សរុបនៅរក្សាបានទាបជាងកំរិតហានិភ័យក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ គ្រឹះស្ថានបានបង្កើនប្រសិទ្ធភាពការគ្រប់ គ្រងតារាងតុល្យការ និងរក្សាអនុបាតផ្សេងៗឱ្យនៅកម្រិតមួយដ៏ល្អប្រសើរ ជាពិសេសអនុបាតបំណុលធៀបនឹងមូលនិធិ កាត់ទុនិក ។

ជាមួយគ្នានេះផងដែរ មានកត្តាជំរុញសំខាន់ៗ ដែលនាំឱ្យមានការរីកចម្រើនមួយចំនួនទៀត គឺគ្រឹះស្ថានបាន ផ្លាស់ប្តូរ និងរៀបចំកែលម្អអគារទីស្នាក់ការកណ្តាល និងបង្កើនការិយាល័យទំនាក់ទំនងបន្ថែមចំនួន ២ ជាពិសេសនៅ តំបន់ជនបទ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនដល់អតិថិជន និងសាធារណជនដែលមានកំណើនជាលំដាប់ ព្រម ទាំងបរិស្ថានការងារល្អរបស់បុគ្គលិក ។

គ្រឹះស្ថានបានកសាងនូវទំនាក់ទំនងល្អក្នុងចំណោមភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិក ទាំងអស់ ក៏ដូចជាអ្នកមានផលប្រយោជន៍ពាក់ព័ន្ធដទៃទៀត ព្រមទាំងបានពុះពារ ជំនះនូវរាល់ឧបសគ្គនានាក្នុង សកម្មភាពអាជីវកម្ម និងបេសកកម្មផ្តល់ប្រាក់កម្ចីជូនដល់ប្រជាពលរដ្ឋ ធ្វើឱ្យគ្រឹះស្ថានទទួលបានជោគជ័យក្នុងពេល បច្ចុប្បន្ន ក៏ដូចជាបណ្តាឆ្នាំខាងមុខ ដូច្នោះ ក្នុងនាមថ្នាក់ដឹកនាំទាំងអស់ខ្ញុំសូមឲ្យរួមគ្នាបន្តរក្សានូវវប្បធម៌ដ៏ល្អនេះជា រៀងរហូត ។

គុណប្រយោជន៍នៃការប្រកួតប្រជែង របស់គ្រឹះស្ថានម៉ាកស៊ីម៉ានៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះ តាមរយៈសេវាកម្មហ័ស ផលិតផលឥណទានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងមានបណ្តាញប្រតិបត្តិការនៅជិតអតិថិជន ដោយអនុ វត្តនូវយុទ្ធសាស្ត្របង្កើតការិយាល័យតំណាងឲ្យបាន



ច្រើន នៅជិតលំនៅដ្ឋានរបស់អតិថិជន ក្នុងតំបន់ដែលគ្រឹះស្ថានម៉ាកស៊ីម៉ា កំពុងប្រតិបត្តិការ។ ម៉ាកស៊ីម៉ា បានខិតខំកែលំអនូវផលិតផលឥណទានរបស់ខ្លួន ពង្រឹងតំបន់ប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន ក៏ដូចជាបំរើអតិថិជនឱ្យបានទាន់ពេលវេលា និងច្រើនបន្ថែមទៀត។

គិតត្រឹមដំណាច់ឆ្នាំ២០១២ នេះ ម៉ាកស៊ីម៉ាបាន និងកំពុងប្រតិបត្តិការផ្តល់ឥណទាន ដោយមានការិយាល័យបំរើអតិថិជនចំនួន ៦ គឺ សាខាចំនួន២ និងកំរិតត្រឹមការិយាល័យទំនាក់ទំនងចំនួន ៤ នៅក្នុងភូមិចំនួន ៣៦២ ក្នុងចំណោមស្រុក-ខណ្ឌទាំង១៧ នៃខេត្តកណ្តាល និងតំបន់ជាយក្រុងភ្នំពេញ គឺកើនឡើងចំនួន ៩៧ ភូមិ និង ២ ស្រុក-ខណ្ឌ ធៀបនឹងឆ្នាំ ២០១១។ នៅក្នុងអំឡុងឆ្នាំ២០១២ យើងបានប្រតិបត្តិការនៅក្នុងខេត្តកណ្តាលមានចំនួន ៨ ស្រុក ៣៤ ឃុំ ១២៨ ភូមិ និងតំបន់ជាយក្រុងភ្នំពេញចំនួន ៩ ខណ្ឌ ៥៩ សង្កាត់ ២៤២ ភូមិ។

នៅក្នុងឆ្នាំ២០១២ បុគ្គលិកសរុបរួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ ដែលបានបំរើការងារនៅគ្រឹះស្ថាន ម៉ាកស៊ីម៉ា មានចំនួន ៧៥ នាក់ ហើយក្នុងនោះបុគ្គលិកជាស្ត្រីមានចំនួន ២០ នាក់ និងបុគ្គលិកបុរសមានចំនួន ៥៥ នាក់។ ក្នុងឆ្នាំនេះដែរ មានបុគ្គលិកលាឈប់រហូតដល់ទៅ ១០ នាក់ ដែលត្រូវស្មើនឹង ១៣,៣៣% Staff Turn Over។ ប៉ុន្តែគ្រឹះស្ថានម៉ាកស៊ីម៉ានៅតែដំណើរការបានដោយរលូន ព្រោះការងារមួយចំនួនត្រូវបំពេញដោយបុគ្គលិកស្ម័គ្រចិត្ត។

ចំពោះសកម្មភាពសេវាកម្មហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០១២ នេះ ម៉ាកស៊ីម៉ា នៅតែបន្តផ្តល់ប្រាក់កម្ចីជាឯកត្តជនប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចីសម្រាប់កសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ផលប័ត្រឥណទានដំណើរការសរុបចំនួន ៣.១៦៤.៨១០ ដុល្លារអាមេរិក និងមានអតិថិជនខ្ចីចងការសរុបចំនួន ២.៩៣៩ គ្រួសារ ដែលក្នុងនោះអតិថិជនជាស្ត្រីសរុបមានប្រមាណ ៧០%។

នៅក្នុងឆ្នាំ២០១២ កម្មវិធីតាមដានឥណទាន ១ ត្រូវបានបង្កើតឡើងដោយមន្ត្រីព័ត៌មានវិទ្យារបស់គ្រឹះស្ថានបានដាក់ឱ្យដំណើរការ។ ទោះបីកម្មវិធីនេះមិនទាន់គ្រប់គ្រាន់តាមស្តង់ដារអន្តរជាតិ តែវាមានសុវត្ថិភាពគួរសម និងមានសមត្ថភាពអាចគ្រប់គ្រងសកម្មភាពឥណទានទាំងមូល ក្នុងគ្រឹះស្ថានបាន។ យើងបានបញ្ជូនទិន្នន័យ និងបំពេញការងារបច្ចេកទេសនានា ដែលពាក់ព័ន្ធនឹងការិយាល័យចែករំលែកព័ត៌មានឥណទាន (CBC) ព្រមទាំងបានបញ្ជូនទិន្នន័យទៅការិយាល័យចែករំលែកព័ត៌មានឥណទានទាន់ពេលវេលា។ នៅក្នុងឆ្នាំ ២០១២ ផងដែរ គ្រឹះស្ថានម៉ាកស៊ីម៉ាបានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា និង ដោយមានការជួយសម្របសម្រួលពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានម៉ាកស៊ីម៉ា បានទទួលជំនួយជាទឹកប្រាក់ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ចំនួន ៨០% សម្រាប់ទិញ MIS Software របស់ក្រុមហ៊ុន MBWin សម្រាប់គ្រងគ្រងកម្មវិធីឥណទាន និងគណនេយ្យ រួមទាំងការថែទាំនានាលើកម្មវិធីព័ត៌មានវិទ្យា របស់គ្រឹះស្ថានម៉ាកស៊ីម៉ា សម្រាប់រយៈពេល ៤ឆ្នាំ។

ដើម្បីអនុវត្តការងារនៅក្នុងឆ្នាំ២០១៣ នេះ ឲ្យកាន់តែមានប្រសិទ្ធភាព យុទ្ធសាស្ត្រជាអទិភាពមួយចំនួនត្រូវបានកំណត់ដូចខាងក្រោម:

- ◆ បង្កើតផលិតផលឥណទានឲ្យបានសម្បូររូបប ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន និងពង្រីកសេវាឥណទាន សម្រាប់ការសិក្សាឲ្យបានកាន់តែទូលំទូលាយ
- ◆ បង្កើតការិយាល័យតំណាងឲ្យបានច្រើននៅជិតលំនៅដ្ឋានអតិថិជនទាំងនៅតំបន់ជនបទ និងទីប្រជុំជន និងប្រើប្រាស់ធនធានហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចែកចាយទុនឲ្យដល់អតិថិជនពីមួយកន្លែងទៅមួយកន្លែងផ្សេងទៀតដែលត្រូវការចាំបាច់



- ◆ បន្តរក្សាភារតិវិធីមាំមួនពោះការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ដើម្បីធានាថាធនធានហិរញ្ញវត្ថុ ត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍អាជីវកម្មរបស់អតិថិជន និងជាផលប្រយោជន៍ដល់សេដ្ឋកិច្ចគ្រួសារជនបទ
- ◆ អភិវឌ្ឍធនធានមនុស្សឲ្យបានប្រកបដោយប្រសិទ្ធភាពបំផុត ទាំងការហ្វឹកហ្វឺន នៅក្នុងគ្រឹះស្ថានផ្ទាល់ និងទាំងការបញ្ជូនបុគ្គលិកទៅចូលរួមបណ្តុះបណ្តាលនៅខាងក្រៅ ដើម្បីបំពេញតាមតម្រូវការកើនឡើងនៃការផ្តល់សេវាកម្ម ហិរញ្ញវត្ថុរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា និងដើម្បីធានាថាម៉ាកស៊ីម៉ានៅតែបន្តផ្តល់សេវាកម្មប្រកបដោយស្តង់ដារខ្ពស់បំផុត
- ◆ ផ្តោតការយកចិត្តទុកដាក់លើការបង្កើនចំណូល តាមរយៈការបង្កើនសមតុល្យឥណទានឲ្យដល់ដៃអតិថិជន និងគ្រប់គ្រងការចំណាយឲ្យបានល្អ ដើម្បីបន្ថយចំណាយប្រតិបត្តិការ និងបង្កើនប្រាក់ចំណេញ ។
- ◆ ធ្វើការជាមួយភាគទុនិកឯកទេស និងរៀបចំនូវយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍទាំងសមត្ថភាព និងប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ។
- ◆ ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យឲ្យមានប្រសិទ្ធភាពខ្ពស់
- ◆ ស្វែងរកឱកាសក្នុងការពង្រីកសកម្មភាពអាជីវកម្ម និងគៀងគរទុនបន្ថែម ទាំងទុនកម្ចី និងទុនជាភាគហ៊ុន ។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមសំដែងនូវការរីកចម្រើន និងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អតិថិជនទាំងអស់ ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ អ្នកស្ម័គ្រចិត្ត ជាពិសេសសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានគ្រប់គ្រង និងគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យបន្តរីកចម្រើនបានយ៉ាងល្អប្រសើរ។ ការចូលរួមដ៏សកម្ម និងការគាំទ្រទាំងនេះ គឺជាកម្លាំងចលកម្មយ៉ាងសំខាន់ក្នុងការចូលរួមចំណែក និងធ្វើឲ្យម៉ាកស៊ីម៉ាទទួលបានជោគជ័យជាបន្តបន្ទាប់រហូតមក ក៏ដូចជាជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនៅកម្ពុជាកាន់តែប្រសើរផងដែរ។ ខ្ញុំសូមឲ្យអ្នកទាំងនោះ ប្តេជ្ញាបន្តនូវវប្បធម៌ដ៏ល្អនេះជាបន្តទៀត។ ខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងជោគជ័យគ្រប់ប្រការ ចូរមានដល់អ្នកគ្រប់ៗគ្នា។

  
**អ៊ឹង គីមសេង**  
 អគ្គនាយក




### ៣. ប្រវត្តិសង្ខេប

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ក៏អិលស៊ី ត្រូវបានបង្កើតឡើងនៅខែមីនាឆ្នាំ ២០០០ ដោយការចូលរួមពី មិត្តិកតិមួយក្រុមដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមប្រតិបត្តិការផ្តល់ ឥណទានដំបូងនៅឃុំកោះដាច់ ក្នុងខេត្តកណ្តាល។ នៅក្នុងខែធ្នូឆ្នាំ២០០១ ម៉ាកស៊ីម៉ា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា **អង្គការម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍគ្រួសារ** ហើយបានពង្រីកសកម្មភាពផ្តល់ ឥណទាននៅតាមបណ្តាកូមិ-ឃុំ និងស្រុកផ្សេងៗទៀតនៃខេត្តកណ្តាល។ នៅខែឧសភាឆ្នាំ ២០០២ ម៉ាកស៊ីម៉ា បានចុះ បញ្ជី និងទទួលបានវិញ្ញាបនបត្រជាប្រតិបត្តិករឥណទានជនបទ ពីធនាគារជាតិនៃកម្ពុជា។ នៅក្នុងខែសីហា ឆ្នាំ ២០០៥ ម៉ាកស៊ីម៉ា បានចុះបញ្ជីហើយធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ ដែលមានឈ្មោះជាផ្លូវការថា គ្រឹះស្ថាន **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ**។ នៅក្នុងខែមិថុនា ឆ្នាំ ២០០៨ ម៉ាកស៊ីម៉ាទទួល បានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា។ នៅខែមករា ឆ្នាំ២០១២ គ្រឹះស្ថានម៉ាកស៊ីម៉ា បានបម្លែងខ្លួនពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជាគ្រឹះស្ថានមហាជនទទួលខុសត្រូវ មានកំរិត។

- ២០០០ ម៉ាកស៊ីម៉ាត្រូវបានបង្កើតឡើង ហើយចាប់ផ្តើមផ្តល់ឥណទានដំបូងនៅថ្ងៃទី ០១ មិថុនា ឆ្នាំ២០០០ នៅ ក្នុងឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល
- ២០០១ ម៉ាកស៊ីម៉ាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា **អង្គការម៉ាកស៊ី ម៉ា ដើម្បីអភិវឌ្ឍគ្រួសារ**
- ២០០២ ម៉ាកស៊ីម៉ាបានចុះបញ្ជី និងទទួលបានវិញ្ញាបនបត្រជាប្រតិបត្តិករឥណទានជនបទ
- ២០០៥ ម៉ាកស៊ីម៉ាបានចុះបញ្ជីជាក្រុមហ៊ុន និង ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ**
- ២០០៦ ម៉ាកស៊ីម៉ាបានបង្កើតឲ្យមានកញ្ចប់អត្ថប្រយោជន៍សម្រាប់បុគ្គលិក រួមមាន បុគ្គលិកជា ម្ចាស់ភាគហ៊ុន និងមានតំណាងនៅក្នុងក្រុមប្រឹក្សាភិបាលម៉ាកស៊ីម៉ា ។ Staff Providend Fund, Health & Injury Insurance ក៏ត្រូវបានបង្កើតឡើងផងដែរ
- ២០០៨ ម៉ាកស៊ីម៉ាទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអចិន្ត្រៃយ៍ពី ធនាគារជាតិនៃកម្ពុជា និងបើកសាខាប្រតិបត្តិការទី២ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល
- ២០០៩ ម៉ាកស៊ីម៉ា ទទួលបានវិញ្ញាបនបត្រតម្លាភាពលើការគណនាអត្រាការចំពោះអតិថិជន ពី អង្គការ Microfinance Transparency Organization និងវង្វាន់ស្តីពីសន្ទស្សន៍សង្គមពី អង្គការ CGAP
- ២០១២ ម៉ាកស៊ីម៉ា បានបម្លែងខ្លួនពីគ្រឹះស្ថានឯកជនទទួលខុសត្រូវមានកំរិត ទៅជាគ្រឹះស្ថានមហាជនទទួល ខុសត្រូវមានកំរិត ដែលមានឈ្មោះថា **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី**



# ៤. អង្គការលេខរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា



## អភិបាលកិច្ច

គ្រឹះស្ថាន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ មានការប្តេជ្ញាខ្ពស់ក្នុងការដឹកនាំឈរលើគោលការណ៍អភិបាលកិច្ចល្អ ពោលគឺការបែងចែកការទទួលខុសត្រូវច្បាស់លាស់ រវាងក្រុមប្រឹក្សាភិបាល ដែលទទួលខុសត្រូវរួមចំពោះភាគទុនិក និងគណៈគ្រប់គ្រងជាន់ខ្ពស់។ ក្រុមប្រឹក្សាភិបាលដឹកនាំដោយប្រធាន ដោយឡែកគណៈគ្រប់គ្រងត្រូវដឹកនាំដោយអគ្គនាយក និងទទួលខុសត្រូវលើការគ្រប់គ្រង ដឹកនាំការងារប្រចាំថ្ងៃ ត្រួតពិនិត្យមើលលើរាល់កិច្ចការអាជីវកម្មទទួលបានជោគជ័យ ទាំងការប្រកួតប្រជែង និងរកប្រាក់ចំណេញជូនដល់ក្រុមហ៊ុន។

គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវបានបង្កើតឡើងដើម្បីជួយក្រុមប្រឹក្សាភិបាល ក្នុងការតាក់តែងគោលនយោបាយ និងនីតិវិធីនានា តាមដានត្រួតពិនិត្យមើល និងផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល ក៏ដូចជាការទទួលខុសត្រូវលើសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និងការអនុវត្តន៍ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។


នៅក្នុងឆ្នាំសារពើពន្ធ២០១២ ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ម៉ាកស៊ីម៉ា រួមមានអគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នា នោះ ម៉ាកស៊ីម៉ាមានមន្ត្រីដឹកនាំថ្នាក់កណ្តាលជាសេនាធិការ រួមមាននាយកព័ត៌មានវិទ្យា នាយកឥណទាន នាយករងធនធានមនុស្ស នាយករងឥណទាន នាយករងសវនករផ្ទៃក្នុង ប្រធានគណនេយ្យ នាយកសាខា និងសវករត្រួតពិនិត្យផ្ទៃក្នុង។



## ភាគទុនិក


១.	សារុន វិជ្ជាវត្ត	៤០.០០០ ហ៊ុន	៣០,៤២%
២.	ស្រេង ស៊ីវឆែង	៣៦.០០០ ហ៊ុន	២៧,៣៨%
១.	អន ប៊ុនហាក់	២៧.០០០ ហ៊ុន	២០,៥៣%
៣.	អ៊ឹង គឹមសេង	១៥.០០០ ហ៊ុន	១១,៤១%
៤.	ជេត ច័ន្ទប្រសើរ	៥.០០០ ហ៊ុន	៣,៨០%
៥.	ប៉ា ប៊ុណ្ណារិទ្ធី	៤.៣៣០ ហ៊ុន	៣,២៩%
៦.	ប៊ុយ ស៊ីវណ្ណថា	២.៥០០ ហ៊ុន	១,៩០%
៧.	បុគ្គលិកម៉ាកស៊ីម៉ា	១.៦៧០ ហ៊ុន	១,២៧%

## ក្រុមប្រឹក្សាភិបាល



លោក **អន ប៊ុនហាក់** បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០០ និងបានបំពេញមុខងារជាអនុប្រធានក្រុមប្រឹក្សាភិបាល រហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោក **ប៊ុនហាក់** ត្រូវបានតែងតាំងឲ្យបំពេញមុខងារជាប្រធានក្រុមប្រឹក្សាភិបាលរហូតដល់បច្ចុប្បន្ន។ លោក **ប៊ុនហាក់** ធ្លាប់បានបម្រើការងារជាសាយកហិរញ្ញវត្ថុ នៅធនាគារសន្តិភាពពាណិជ្ជ **Pacific Commercial Bank** ពីឆ្នាំ១៩៩៥-២០០០។

លោក **ប៊ុនហាក់** ទទួលបានសញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ **Preston University** នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩។ លោក **ប៊ុនហាក់** បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យនំរតុន ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ **Ateneo De Zamboanga** ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ១៩៩៥ លោកបណ្ឌិត **ប៊ុនហាក់** បានទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។



លោក **អ៊ឹង គឹមសេង** បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០០០ បានបំពេញមុខងារជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករហូតដល់ឆ្នាំ២០០៩។ បន្ទាប់ពីការកែសម្រួលអភិបាលកិច្ចរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា លោក **គឹមសេង** ត្រូវបានតែងតាំងឲ្យបំពេញមុខងារជាអគ្គនាយករហូតដល់បច្ចុប្បន្ន។ លោក **គឹមសេង** ធ្លាប់បានបម្រើការងារជាមន្ត្រីរាជការពីឆ្នាំ១៩៩៥-២០០២។ លោក **គឹមសេង** ត្រូវបានតែងតាំងជាទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជានៅក្នុងខែកុម្ភៈ ឆ្នាំ២០០៦ ហើយបាន និងកំពុងបម្រើ ការងាររហូតដល់បច្ចុប្បន្ន។

លោក **គឹមសេង** ទទួលបានសញ្ញាបត្របណ្ឌិតគ្រប់គ្រងធុរកិច្ច (DBA) ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ **Preston University** សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៥។ នៅក្នុងឆ្នាំ២០០១ លោក **គឹមសេង** បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលីដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ **Victoria University of Technology** ហើយបានទទួលសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងធុរកិច្ច (MBA) នៅក្នុងឆ្នាំ២០០៣។ នៅក្នុងឆ្នាំ ១៩៩៥ លោក **គឹមសេង** បានទទួលបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច (BBA) ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជា។





លោក ប៉ា ប៉ុណ្ណារិទ្ធី បានចូលរួមជាមួយក្រុមហ៊ុនម៉ាកស៊ីម៉ា នៅក្នុងខែធ្នូ ឆ្នាំ២០០០ និងបានបម្រើការងារជានាយកប្រតិបត្តិការរបស់ម៉ាកស៊ីម៉ាតាំងពីឆ្នាំ២០០០ រហូតដល់ ចុងឆ្នាំ ២០០៩ មុនពេលត្រូវបានតែងតាំងឲ្យបំពេញមុខងារជាអគ្គនាយករង ហើយ បានបម្រើមុខងារនេះរហូតដល់បច្ចុប្បន្ន។ ពីឆ្នាំ១៩៨០-១៩៩៥ លោក ប៉ុណ្ណារិទ្ធី បានបម្រើការងារជាអនុប្រធានការិយាល័យឥណទាន នៃធនាគារជាតិនៃកម្ពុជានៅខេត្តកំពត។ ពីឆ្នាំ១៩៩៥-១៩៩៨ លោក ប៉ុណ្ណារិទ្ធី បានបម្រើការងារជាប្រធានគណនេយ្យនៅធនាគារសន្តិភាពពាណិជ្ជ **Pacific Commercial Bank**។ ពីឆ្នាំ១៩៩៨-២០០០ លោក ប៉ុណ្ណារិទ្ធី បានបម្រើការងារជាជំនួយការគណនេយ្យ និងរដ្ឋបាលនៅអង្គការ **LWS** នៅខេត្តកំពង់ស្ពឺ។

លោក ប៉ុណ្ណារិទ្ធី ទទួលបានបរិញ្ញាប័ត្រគណនេយ្យ-ហិរញ្ញវត្ថុ និងធនាគារនៅក្នុងឆ្នាំ១៩៨៦ នៅក្នុងប្រទេសកម្ពុជា។



លោកស្រី **ស្រេង ស៊ីរេង** បានចូលរួមបង្កើតក្រុមហ៊ុនម៉ាកស៊ីម៉ា ដែលបានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០០០។ បច្ចុប្បន្ន លោកស្រី **ស៊ីរេង** បំពេញមុខងារជានាយិកាប្រតិបត្តិហិរញ្ញវត្ថុ បន្ទាប់ពីបានបម្រើការងារជានាយិកាប្រតិបត្តិ អស់រយៈពេលពេញ ១ ឆ្នាំ ២០១០។ លោកស្រី **ស៊ីរេង** ធ្លាប់បានបម្រើការងារជាប្រធានផ្នែកផ្ទេរប្រាក់នៅធនាគារសន្តិភាពពាណិជ្ជ **Pacific Commercial Bank** ពីឆ្នាំ១៩៩៥-២០០០។

នៅឆ្នាំ២០០១ អ្នកស្រី **ស្រេង ស៊ីរេង** ទទួលបានបរិញ្ញាប័ត្រពាណិជ្ជសាស្ត្រផ្នែកគ្រប់គ្រងពីវិទ្យាស្ថានជាតិគ្រប់គ្រង។



លោក **ជេត ច័ន្ទប្រសើរ** បានចូលរួមជាមួយម៉ាកស៊ីម៉ានៅក្នុងខែធ្នូ ឆ្នាំ២០០០។ បច្ចុប្បន្ន លោក **ប្រសើរ** ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានម៉ាកស៊ីម៉ា។

បច្ចុប្បន្ន លោក **ប្រសើរ** ជាបេក្ខជនអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងច្បាប់ នៅសកលវិទ្យាល័យហៀលប្រាយ។ នៅក្នុងឆ្នាំ១៩៩៥ លោក **ប្រសើរ** ទទួលបានបរិញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម ពីមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅកម្ពុជា។



លោក **យាន ឫទ្ធិ** បានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ **ម៉ាកស៊ីម៉ា** នៅ ក្នុងខែ ធ្នូ ឆ្នាំ ២០១១។ លោក **ឫទ្ធិ** បាន និងកំពុងបម្រើការងារជានាយកហិរញ្ញវត្ថុនៅក្រុមហ៊ុនឌូហ្វី តាំងពីឆ្នាំ ២០០២ រហូតដល់បច្ចុប្បន្ន។ លោកធ្លាប់បានបម្រើការងារជាគណនេយ្យករជាន់ខ្ពស់របស់ក្រុមហ៊ុនសែលកម្ពុជាពីឆ្នាំ ១៩៩៣-២០០២ និង ធ្លាប់ជាអ្នកបកប្រែភាសាខ្មែរ-អង់គ្លេសឲ្យអ៊ិនតាក់នៅក្នុងអំឡុងឆ្នាំ ១៩៩៣។ ពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្នលោកជាគ្រូបង្រៀនក្រៅម៉ោង នៅសកលវិទ្យាល័យហៀលប្រាយ និងសកលវិទ្យាល័យវេស្តឺន។ លោក **ឫទ្ធិ** ទទួលបានសញ្ញាប័ត្របណ្ឌិតទស្សនវិជ្ជាផ្នែកទីផ្សារ និងគ្រប់គ្រងធុរកិច្ច (DBA) ពីសាកលវិទ្យាល័យ Preston សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥-២០០៧។ ឆ្នាំ ២០០៥ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រងធុរកិច្ច (MBA) ជំនាញហិរញ្ញវត្ថុ និង គណនេយ្យ ពីសាកលវិទ្យាល័យ Preston។ ឆ្នាំ១៩៩៥-១៩៩៨ លោកបានទទួលបរិញ្ញាប័ត្រគ្រប់គ្រងធុរកិច្ច ជំនាញធនាគារ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យ **Irish University Business School**, ប្រទេស Ireland។





# ៥- ផលិតផលឥណទាន និងប្រភេទឥណទាន

## ផលិតផលឥណទាន

ម៉ាកស៊ីម៉ា ផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានប្រាក់ចំណូលទាប ហើយត្រូវការទុនយកមកពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មី។ នៅក្នុងឆ្នាំ២០១២ នេះ ម៉ាកស៊ីម៉ានៅតែបន្តផ្តល់ប្រាក់កម្ចីជាឯកត្តជន ប្រាក់កម្ចីជាក្រុម ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម និងប្រាក់កម្ចីសម្រាប់ផលិតកម្មកសិកម្មតាមរដូវកាល ដែលមានរយៈពេល ៦ខែ ១២ខែ និង ២០ខែ។ ទំហំប្រាក់កម្ចីផ្តល់ជូនអតិថិជនមានចំនួនចាប់ពី ៥០ដុល្លារអាមេរិក រហូតដល់ចំនួន ២៧.០០០ដុល្លារអាមេរិក ហើយអត្រាការប្រាក់គិត ចន្លោះពី ១.៩% ដល់ចំនួន ២.៨% ក្នុង ១ ខែ។ ម៉ាកស៊ីម៉ា បានបង្កើតផលិតផលឥណទាន (Credit line and constant amortization) ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការយកទុនទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ ម៉ាកស៊ីម៉ានឹងបង្កើតផលិតផលច្រើនប្រភេទបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

### ១- ឥណទានលក្ខណៈឯកត្តជន

អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម:

- ◆ រយៈពេលខ្លីមាន ១២ខែ និង ២០ខែ ចំនួនទឹកប្រាក់ឱ្យខ្លីចាប់ពី ៥០-១.៤៥០ដុល្លារអាមេរិក និង មានអត្រាការប្រាក់ ២.៤% ដល់ ២.៨% ក្នុង ១ខែ
- ◆ ទូទាត់សងមកម៉ាកស៊ីម៉ាវិញរៀងរាល់ខែទាំងដើម និងការប្រាក់ ហើយឥណទានរយៈពេល ១២ខែ នឹងត្រូវទទួលបានរយៈពេលអនុគ្រោះបង់តែការប្រាក់ ៣ខែ
- ◆ អតិថិជនត្រូវមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងតំបន់ប្រតិបត្តិការរបស់ម៉ាកស៊ីម៉ា មានសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ◆ មានអាយុចាប់ពី ១៨-៦០ឆ្នាំ
- ◆ ត្រូវយល់ព្រមខ្លីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ-ឪពុក និងកូនប្រុស ឬកូនស្រី
- ◆ ត្រូវមានមុខរបរស្របច្បាប់ ឬមានផែនការបង្កើនមុខរបរថ្មីច្បាស់លាស់ ដែលបង្ហាញថាមានសមត្ថភាពសងមកវិញទាំងដើមទាំងការ
- ◆ គ្រួសារដែលខ្លីប្រាក់ត្រូវមានវត្តដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី - បង្កាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់ដី) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមាន សមត្ថកិច្ច

### ២- ឥណទានចុងជាក្រុម

អនុវត្តដូចលក្ខខណ្ឌឥណទានឯកត្តជន តែបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ ចំនួនទឹកប្រាក់ឱ្យខ្លីចាប់ពី ៥០-៩៥០ដុល្លារ និងមានអត្រាការប្រាក់ ២.៧%-២.៨% ក្នុង ១ខែ
- ◆ ត្រូវចងក្រងជាក្រុមចាប់ ២-១០នាក់ និងជ្រើសរើសសមាជិក១រូបធ្វើជាប្រធានក្រុម



- ◆ សមាជិកនៅក្នុងក្រុមម្នាក់តំណាងឱ្យមួយគ្រួសារ តែត្រូវយល់ព្រមខ្លីទាំងពីរនាក់ប្តី-ប្រពន្ធ ឬម្តាយ -ឪពុក និងកូនប្រុស-ស្រី
- ◆ សមាជិកម្នាក់ៗមានកាតព្វកិច្ចសងបំណុលជំនួសសមាជិកដែលមិនបានសងមកម៉ាកស៊ីម៉ា
- ◆ សមាជិកម្នាក់នៅក្នុងក្រុមត្រូវមានវត្តដាក់តំកល់នៅម៉ាកស៊ីម៉ា ដូចជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី-បង្កាន់ដៃកាន់កាប់ដី (ករណីគ្មានប្លង់) ឬលិខិតបញ្ជាក់អចលនទ្រព្យពីអាជ្ញាធរមានសមត្ថកិច្ច
- ◆ ប្រសិនបើសមាជិកម្នាក់ៗនៅក្នុងក្រុមខ្លីប្រាក់មិនលើសពីចំនួន ១០០ដុល្លារ នោះម៉ាកស៊ីម៉ាមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំឡើយ

**៣- ឥណទានសហគ្រាសខ្នាតតូច-មធ្យម**

ម៉ាកស៊ីម៉ា ផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច-មធ្យម ដែលអតិថិជនមានផែនការច្បាស់លាស់ក្នុងការពង្រីកមុខរបរ និងមានសមត្ថភាពប្រើប្រាស់ទុន។ អនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម

- ◆ ចំនួនទឹកប្រាក់ឱ្យខ្លីចាប់ពី ១.៥០០-២៧.០០០ ដុល្លារ អត្រាការប្រាក់ ១.៩%-២.៤% ក្នុង១ខែ

**៤- ឥណទានរដ្ឋកាល**

ម៉ាកស៊ីម៉ា ផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកមកប្រកបរបរកសិកម្ម និងអនុវត្ត ដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ រយៈពេលខ្លីមាន ១២ខែ ចំនួនទឹកប្រាក់ឱ្យខ្លីមិនលើសពី ៣.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ
- ◆ ទូទាត់សងការប្រាក់មកម៉ាកស៊ីម៉ានៅរៀងរាល់ខែ ចំណែកប្រាក់ដើមនឹងត្រូវសងត្រឡប់វិញនៅចុងបញ្ចប់នៃកិច្ចសន្យា ឬក្នុងករណីនៃកិច្ចសន្យា

**៥- ឥណទាន Credit Line**

ម៉ាកស៊ីម៉ា ផ្តល់ប្រាក់កម្ចីដល់អតិថិជន ដែលត្រូវការទុនយកទៅប្រើប្រាស់សារឡើងវិញសម្រាប់រយៈពេលបីដងជាប់ៗគ្នា និងអនុវត្តដូចលក្ខខណ្ឌឥណទានលក្ខណៈឯកត្តជន និងបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:

- ◆ រយៈពេលខ្លីមាន ១២ខែ និង ២៤ខែ ចំនួនទឹកប្រាក់ឱ្យខ្លីមិនលើសពី ៥០-៧.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ

**៦- ឥណទាន Constant Amortization**

ម៉ាកស៊ីម៉ា ផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលត្រូវការទុនយកទៅប្រើប្រាស់ និងបង់សងត្រឡប់មកវិញទាំងដើមទាំងការប្រាក់តាមចំនួនថេរ គណនាអត្រាការប្រាក់ថយចុះ និងអនុវត្តដូចលក្ខខណ្ឌ ឥណទានលក្ខណៈឯកត្តជន ហើយបន្ថែមនូវលក្ខខណ្ឌមួយចំនួនដូចខាងក្រោម:



- ◆ រយៈពេលខ្លីមាន ១២ខែ និង ៣០ខែ ចំនួនទឹកប្រាក់ឱ្យខ្លីមិនលើសពី ៥០-២៧.០០០ ដុល្លារ ដែលមានអត្រាការប្រាក់ ១.៩%-២.៨% ក្នុង១ខែ


**ប្រភេទឥណទាន**

ម៉ាកស៊ីម៉ា ផ្តល់ប្រាក់ឱ្យប្រជាពលរដ្ឋខ្លីតាមមុខសញ្ញា: កសិកម្ម លក់ដូរទូទៅ សេវាកម្ម ដឹកជញ្ជូន និងអាជីវកម្មគ្រួសារ ព្រមទាំងមុខរបរផ្សេងៗមួយចំនួនទៀត ។

- ◆ **កសិកម្ម**
  - កាដាំដុះ: ដាំផ្កា ដាំបន្លែ ដំណាំហូបផ្លែ ពូជ ដី...
  - ចិញ្ចឹមសត្វ: ចិញ្ចឹមសត្វយកសាច់ ចំណីសត្វ ចាក់ថ្នាំបង្កា...
  - នេសាទ: ឧបករណ៍នេសាទ ប្រេង និងទូក...
- ◆ **ពាណិជ្ជកម្ម:** រួមមានម៉ៅចំការ ការដោះដូរទំនិញដុំ-រាយ និងកែច្នៃ
- ◆ **សេវាកម្ម:** សកម្មភាពបោកខោអាវកាត់សក់ សេវាជួលទូរស័ព្ទ ជួសជុលម៉ូតូ តបណ្តាញទឹកស្អាត បញ្ចូលអាគុយ...
- ◆ **ដឹកជញ្ជូន:** ម៉ូតូឌុប រ៉ឺម៉ក រថយន្តតាក់ស៊ី...
- ◆ **អាជីវកម្មគ្រួសារ** តំបាញ និងការលក់ដូរតូចតាច
- ◆ **ប្រើប្រាស់** ជួសជុលផ្ទះ ការសិក្សា សំរាប់ប្រើប្រាស់ផ្សេងៗ
- ◆ **មុខរបរផ្សេងៗ** គ្រប់សកម្មភាពអាជីវកម្មតូចតាចនៅតាមជនបទ



## ៦- បណ្តាញប្រតិបត្តិការ



# ៧- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានកិត្តិយស ដាក់ជូនពិនិត្យរបាយការណ៍ប្រចាំឆ្នាំ និង របាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីបានធ្វើសវនកម្មរបស់គ្រឹះស្ថាន **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** (លំដាប់នេះតទៅហៅកាត់ថា **ក្រុមហ៊ុន**) សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១២ ។

## **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី**

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ **CO 7897/05P** នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០០៥ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត ។ ក្រុមហ៊ុន បានបម្លែងខ្លួនពីក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត ទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិតដែលមានឈ្មោះថា គ្រឹះស្ថាន **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី** នៅក្នុងឆ្នាំ ២០១២ ។

## **សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន ការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពមីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ។

## **លទ្ធផលនៃប្រតិបត្តិការ និង លាភការ**

លទ្ធផលនៃប្រតិបត្តិការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលឆ្នាំ ២០១២ ។

ក្រុមប្រឹក្សាភិបាលបានសម្រេចប្រកាសលាភការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២នេះជាសាច់ប្រាក់ចំនួន ១៥.៧៣៤ ដុល្លារអាមេរិក (២០១១ ១៣៥.១៧១ ដុល្លារអាមេរិក) បន្ទាប់ពីការផ្ទេរទឹកប្រាក់ចំនួន ៥.១៦១ ដុល្លារអាមេរិក (ស្មើនឹង ៥% នៃប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១២) ទៅខ្ទង់ទុនបំរុងនៅក្នុងមូលនិធិម្ចាស់ហ៊ុន ។

## **ទុនបំរុងលក្ខន្តិកៈ**

ក្រុមហ៊ុនបានបង្កើនចំនួនភាគហ៊ុន និងដើមទុន នៅក្នុងឆ្នាំ ២០១២ នេះ ពីចំនួន ៨០០.០០០ ដុល្លារអាមេរិក ទៅ ១.៣១៥.០០០ ដុល្លារអាមេរិក ។

## **ទុនបំរុង និង សំវិធានធន**

គណនីទុនបំរុង និងសំវិធានធននៅក្នុងឆ្នាំនេះពុំមានការផ្លាស់ប្តូរធំដុំជាសារវន្តទេ ។



**ឥណទានជាប់សង្ស័យ និង ពិបាកទារ**

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ ឬការធ្វើសំវិធានធន ចំពោះឥណទានដែលជាប់សង្ស័យ និងមានការជឿជាក់ថា ឥណទានអាក្រក់ត្រូវបានលុបចោល និងសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើង ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួននៃបំណុលដែលបានលុបចោល ឬសំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់រហូតដល់កំរិតទឹកប្រាក់ជុំវិញជាសារវន្តណាមួយនោះទេ ។

**ទ្រព្យសកម្មចរន្ត**

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យដើម្បីធានាថា បណ្តាទ្រព្យសកម្មចរន្ត ក្រៅពីឥណទាន ដែលទំនងជាមិនអាចលក់បាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា អោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវជុំវិញណាមួយនោះឡើយ ។


**វិធីសាស្ត្រនៃការវាយតម្លៃ**

មកដល់ថ្ងៃចេញរបាយការណ៍នេះ និងផ្អែកទៅលើការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លង មកក្នុងការវាយតម្លៃទ្រព្យសកម្មនិងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជុំវិញណាមួយនោះទេ ។

**ផែនទ្រព្យអកម្ម និងទ្រព្យអកម្មផ្សេងៗទៀត**

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

(ក)	ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើង នៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
(ខ)	ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះក្រុមហ៊ុនចាប់តាំងពីដំណាច់ការិយបរិច្ឆេទក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។



តាមយោបល់របស់ក្រុមប្រឹក្សាភិបាល គឺពុំមានផែនទ្រព្យអកម្មយថាភាព ឬ ទ្រព្យអកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ត្រូវបានទាមទារអោយសង ឬអាចនឹងត្រូវទាមទារអោយសងក្នុងរយៈពេល ១២ ខែ បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬអាចនឹងមានការប៉ះពាល់ធំដុំដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់។

**ការផ្លាស់ប្តូរនៃហេតុការណ៍**

មកដល់ថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលនឹងបណ្តាលឲ្យមានគួរលេខណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានចំនួនមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

**ប្រការមិនធម្មតា**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ពុំមានការប៉ះពាល់ធំដុំ ដោយប្រការ ឬកិច្ចការជំនួញ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈ ជាសារវន្ត និងមិនធម្មតានោះទេ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានប្រការ កិច្ចការជំនួញ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតាបានកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ជាសារវន្ត ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងឆ្នាំដែលបានរាយការណ៍នេះ។

**សមាជិកក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលថ្មីមានសមាជិក ៦ រូប ត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១២ ។

ក្រុមប្រឹក្សាភិបាលថ្មីដែលបានបំរើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន ៖

លោក	<b>អនប៊ុនហាក់</b>	នាយកមិនប្រចាំការ,ប្រធានក្រុមប្រឹក្សាភិបាល
លោក	<b>អ៊ឹងគឹមសេង</b>	នាយកប្រចាំការ,អគ្គនាយក
លោកស្រី	<b>ស្រេង ស៊ីវឆេង</b>	នាយកប្រចាំការ,នាយិកាហិរញ្ញវត្ថុ
លោក	<b>ជេត ច័ន្ទប្រសើរ</b>	នាយកមិនប្រចាំការ
លោក	<b>ប៉ាប៉ុណ្ណិទ្ធី</b>	នាយកប្រចាំការ,អគ្គនាយករង (តំណាងអោយបុគ្គលិក)
លោក	<b>យាន ឫទ្ធី</b>	អភិបាលមិនប្រចាំការ, អភិបាលឯករាជ្យ



## ភាគហ៊ុនកាន់កាប់ដោយអតិថិជន

បណ្តាសមាជិកក្រុមប្រឹក្សាភិបាលតំណាងអោយភាគទុនិករបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

ភាគទុនិក	ភាគរយនៃភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុនក្នុងមួយភាគហ៊ុនមានតំលៃ ១០ ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	20.53%	27,000
លោក អ៊ឹង គឹមសេង	11.41%	15,000
លោកស្រី ស្រេងស៊ីវរេង	27.38%	36,000
លោក ជេត ច័ន្ទប្រសើរ	3.80%	5,000
លោក ប៉ា ប៊ុណ្ណារិទ្ធិ (តំណាងអោយបុគ្គលិក)	1.27%	1,670
	<b>64.39%</b>	<b>84,670</b>

## អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយ ដែលមានក្រុមហ៊ុនចូលរួមជាគូរភាគី ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពីសាមីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ ។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬ មានសិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យា ដែលបានធ្វើឡើងរវាងក្រុមហ៊ុននិង ក្រុមប្រឹក្សាភិបាល ឬរវាងក្រុមហ៊ុន និងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក, ឬ ក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជុំជាមួយ, ដោយឡែកតែប្រតិបត្តិការ ដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

## ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុក្នុងការិយបរិច្ឆេទ ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ និងលទ្ធផលនៃដំណើរការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់ សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជី ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយក្រុមប្រឹក្សាភិបាល ៖

- ក) អនុវត្តនូវគោលការណ៍គណនេយ្យសមស្រប ដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល





- ខ) គោរពតាមគោលការណ៍គណនេយ្យ និងគោលការណ៍ណែនាំ ដែលតម្រូវដោយធនាគារជាតិនៃ កម្ពុជា និងតាមស្តង់ដារគណនេយ្យកម្ពុជា ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដ តម្រូវឱ្យប្រើវិធានដទៃទៀត ដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់អោយបានច្បាស់លាស់ និងកំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត និង
- ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនអោយមានប្រសិទ្ធភាពលើរាល់ការសំរេចចិត្ត និងចាត់វិធានការដែលមានសារៈសំខាន់ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា ក្រុមហ៊ុនបានអនុវត្តនូវរាល់តម្រូវការដូច មានចែងខាងលើ។

**សេចក្តីអនុម័តរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ**

របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង ស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ស្តង់ដារគណនេយ្យកម្ពុជា ត្រូវបានអនុម័តសំរេចដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលដោយ



លោក **អន ប៊ុនហាក់**  
 ប្រធានក្រុមប្រឹក្សាភិបាល  
 ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៣



# ៨- របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះភាគទុនិក និងក្រុមប្រឹក្សាភិបាលរបស់ ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់របស់ក្រុមហ៊ុន ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (លំដាប់នេះតទៅហៅកាត់ថា ក្រុមហ៊ុន) ដែលរួមមាន តារាងតុល្យការនាការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ព្រមទាំងគណនីលទ្ធផល, របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក, របាយការណ៍ចរន្តសាច់ប្រាក់នៃឆ្នាំខាងលើ, និងគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ និងកំណត់ សំគាល់ផ្សេងៗទៀត ។

### ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំជាអ្នកទទួលបានខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងទៅតាមគោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា ។ ការទទួលខុសត្រូវនេះរួមបញ្ចូល ៖ ការរៀបចំ ការអនុវត្តន៍ និង ការរក្សាប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងមួយ ដែលមានសារៈសំខាន់ក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការកាន់ច្រឡំ) និងការជ្រើសរើស និងអនុវត្តគោលការណ៍គណនេយ្យដែលសមរម្យ និងការប៉ាន់ស្មានគណនេយ្យ ដែលសមស្របទៅតាមកាលៈទេសៈ ។

### ការទទួលខុសត្រូវរបស់សវនករឯករាជ្យ

យើងខ្ញុំមានកាតព្វកិច្ចធ្វើការអះអាង បញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកទៅលើ សវនកម្មរបស់យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា និងតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ។ គោលការណ៍ទាំងនេះតម្រូវឱ្យយើងខ្ញុំអនុវត្តតាមតម្រូវការនៃក្រុមសីលធម៌ និងគ្រោង និងបំពេញការងារសវនកម្មដើម្បីទទួលបាននូវការធានាយ៉ាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តទេ ។

សវនកម្មរបស់យើងខ្ញុំរួមមាន ការអនុវត្តនីតិវិធីទាំងឡាយដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងបរិមាណទឹកប្រាក់ និងការបង្ហាញព័ត៌មានទាំងឡាយ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ នីតិវិធីដែលយើងខ្ញុំបានជ្រើសរើស មានការពឹងផ្អែកទៅលើការវិនិច្ឆ័យរបស់សវនករ ដោយរាប់បញ្ចូលការវាយតម្លៃលើហានិភ័យលើភាពខុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលអាចកើតចេញពីការ ក្លែងបន្លំ ឬការកាន់ច្រឡំ ។ ក្នុងការវាយតម្លៃលើហានិភ័យនេះ យើងខ្ញុំបានពិនិត្យលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីគ្រោងនីតិវិធីសវនកម្ម ដែលសមស្រប ប៉ុន្តែនីតិវិធីសវនកម្មនោះមិនអាចយកមកធ្វើជាមូលដ្ឋាន ក្នុងការបញ្ចេញមតិ លើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ ។ សវនកម្មរបស់យើងខ្ញុំរួមមានផងដែរនូវការវាយតម្លៃលើភាពសមស្របនៃគោលការណ៍



គណនេយ្យ ដែលបានប្រើប្រាស់ និង ការប៉ាន់ស្មានសំខាន់ៗដែលធ្វើឡើងដោយថ្នាក់ដឹកនាំព្រមទាំងការវាយតម្លៃលើ ភាពគ្រប់គ្រាន់ នៃការបង្ហាញព័ត៌មានទាំងឡាយ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំជឿជាក់ថាការស្មុគស្មាញសវនកម្ម ដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់និង សមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

**មតិរបស់សវនករឯករាជ្យ**

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់នេះបង្ហាញយ៉ាងត្រឹមត្រូវពិតប្រាកដនូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់លើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវ កម្ម និង ស្ថានភាពចរន្តសាច់ប្រាក់របស់ក្រុមហ៊ុនសំរាប់ការិយបរិច្ឆេទដែលបានកន្លងទៅ ដោយស្របទៅតាមគោល ការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង ស្តង់ដារគណនេយ្យកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់ត្រូវបានរៀបចំឡើងសំរាប់រង្វង់សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដោយ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុនេះពុំមានគោលបំណងធ្វើ ការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និង លទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោម ទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តន៍គណនេយ្យ ដែលទទួលស្គាល់ជាទូទៅនៅក្រៅប្រទេស និង រង្វង់ សមត្ថកិច្ចដោយឡែកពីប្រទេសកម្ពុជាទេ។

ក្នុងនាមម្ចីសុន កាក់ និង អាសូស្យេរ  
ម្ចីសុន កាក់ និង អាសូស្យេរ  
ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មប្រតិស្រុត


កាក់ ភី  
ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៣



# ៩-របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១២

## តារាងតុល្យការ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១២

		២០១២		២០១១
		កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់	4	16,479	65,834	20,238
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	5	36,002	143,828	63,683
ឥណទាន និងបុរេប្រទានចំពោះអតិថិជន - សុទ្ធ	6	3,164,810	12,643,416	2,552,227
ទុនវិនិយោគ	7	10,000	39,950	10,000
ទ្រព្យសកម្មផ្សេងទៀត	8	77,471	309,497	46,565
ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិ	9	65,750	262,671	40,000
ពន្ធពន្យារពេល - ទ្រព្យសកម្ម	21	5,112	20,422	4,580
អចលនទ្រព្យ	10	29,961	119,694	25,389
<b>សរុបទ្រព្យសកម្ម</b>		<b>3,405,585</b>	<b>13,605,312</b>	<b>2,762,682</b>
<b>ទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុន</b>				
<b>ទ្រព្យអកម្ម</b>				
គណនីត្រូវទូទាត់ទៅភាគទុនិក	11	475,000	1,897,625	150,000
កម្ចី	12	1,223,110	4,886,324	1,583,828
សំវិធានធនពន្ធលើប្រាក់ចំណេញ	13	20,137	80,447	25,286
ទ្រព្យអកម្មផ្សេងៗ	14	87,189	348,321	85,381
<b>សរុបទ្រព្យអកម្ម</b>		<b>1,805,436</b>	<b>7,212,717</b>	<b>1,844,495</b>
<b>ដើមទុន និងទុនបំរុង</b>				
<b>ដើមទុន</b>				
បុព្វលាភភាគហ៊ុន	15	1,315,000	5,253,425	800,000
ទុនបំរុង		39,519	157,878	34,358
លទ្ធផលបង្ក		124,605	497,797	83,829
<b>សរុបដើមទុន និងទុនបំរុង</b>		<b>1,600,149</b>	<b>6,392,595</b>	<b>918,187</b>
<b>សរុបទ្រព្យអកម្ម និងមូលនិធិម្ចាស់ភាគហ៊ុន</b>		<b>3,405,585</b>	<b>13,605,312</b>	<b>2,762,682</b>



អនុញ្ញាតអោយចេញផ្សព្វផ្សាយនិងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន



លោកក **អន ប៊ុនហាក់**  
ប្រធានក្រុមប្រឹក្សាភិបាល  
ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៣

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ ។



# គណនីលទ្ធផល

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១២

	២០១២		២០១១
	កំណត់ សំគាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណូលការប្រាក់	16	781,108	3,120,526
ចំណាយការប្រាក់	17	(154,678)	(617,939)
<b>ចំណូលពីការប្រាក់សុទ្ធ</b>		<b>626,430</b>	<b>498,874</b>
ចំណូលពីប្រតិបត្តិការផ្សេងៗ	18	12,694	50,713
បៀវត្ស និងសោហ៊ុយបុគ្គលិកដទៃទៀត	19	(296,953)	(1,186,327)
ចំណាយលើប្រតិបត្តិការផ្សេងៗ	20	(234,860)	(938,266)
រំលស់លើអចលនទ្រព្យ	10	(11,086)	(44,289)
<b>លទ្ធផលពីប្រតិបត្តិការមុនសំវិធានធន</b>		<b>96,225</b>	<b>384,418</b>
សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	6	(10,594)	(42,323)
<b>លទ្ធផលមុនបង់ពន្ធ</b>		<b>85,631</b>	<b>110,620</b>
ចំណាយបង់ពន្ធ	21	(23,961)	(95,724)
<b>លទ្ធផលក្រោយបង់ពន្ធ</b>		<b>61,670</b>	<b>83,829</b>

អនុញ្ញាតអោយចេញផ្សព្វផ្សាយនិងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន



លោកក **អន ប៊ុនហាក់**

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១២

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ ។



## របាយការណ៍ចរន្តមូលនិធិស្រូវស្រាវជ្រាវ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១២

	ដើមទុន	បុព្វលាភភាគហ៊ុន	ប្រាក់បំរុង	លទ្ធផលបង្ក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០១១	410,000	-	11,854	139,957	561,811
លាភការបានបង់	-	-	-	(135,171)	(135,171)
ការបង្កើនដើមទុន	390,000	-	17,718	-	407,718
ការផ្ទេរចូលទុនបំរុង	-	-	4,786	(4,786)	-
<b>លទ្ធផលនៃការិយបរិច្ឆេទ</b>	<b>-</b>	<b>-</b>	<b>-</b>	<b>83,829</b>	<b>83,829</b>
សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១១	800,000	-	34,358	83,829	918,187
សមតុល្យនៅថ្ងៃទី ១ មករា ឆ្នាំ ២០១២	800,000	-	34,358	83,829	918,187
លាភការបានបង់	-	-	-	(15,733)	(15,733)
ការបង្កើនដើមទុន	515,000	-	-	-	515,000
បុព្វលាភភាគហ៊ុនបានទទួល	-	121,025	-	-	121,025
ការផ្ទេរចូលទុនបំរុង	-	-	5,161	(5,161)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	-	-	61,670	61,670
<b>សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២</b>	<b>1,315,000</b>	<b>121,025</b>	<b>39,519</b>	<b>124,605</b>	<b>1,600,149</b>
<b>សមតុល្យនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២ (ពាន់រៀល)</b>	<b>5,253,425</b>	<b>483,495</b>	<b>157,878</b>	<b>497,797</b>	<b>6,392,595</b>

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ ។



# របាយការណ៍ចរន្តសាច់ប្រាក់នាការយបរិច្ឆេទ

សំរាប់ដំណាច់ឆ្នាំ ៣១ ខែធ្នូ ឆ្នាំ២០១២

	២០១២		២០១១	
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) / ពីសកម្មភាពប្រតិបត្តិការ	22	(275,354)	(1,100,039)	(387,982)
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពវិនិយោគ</b>				
ការទិញអចលនទ្រព្យ	11	(15,661)	(62,566)	(6,083)
ទុនវិនិយោគ	8	-	-	(10,000)
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(15,661)</b>	<b>(62,566)</b>	<b>(16,083)</b>
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ</b>				
ដើមទុនបានបង់		515,000	2,057,425	390,000
ភាគលាភដែលបានបង់		(15,733)	(62,853)	(135,171)
បង្កើនទុនបំរុង		-	-	17,718
បុព្វលាភភាគហ៊ុន		121,025	483,495	-
សាច់ប្រាក់ទទួលបានពីកម្ចី		300,000	1,198,500	635,892
<b>ការទូទាត់សងប្រាក់កម្ចី</b>		<b>(660,717)</b>	<b>(2,639,564)</b>	<b>(475,000)</b>
<b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ</b>		<b>259,575</b>	<b>1,037,003</b>	<b>433,439</b>
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(31,440)	(125,602)	29,374
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ៖				
<b>នៅដើមការិយបរិច្ឆេទ</b>		<b>83,921</b>	<b>335,264</b>	<b>54,547</b>
នៅចុងការិយបរិច្ឆេទ		52,481	209,662	83,921
តំណាងដោយ ៖				
សាច់ប្រាក់	4	16,479	65,834	20,238
<b>សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត</b>	5	<b>36,002</b>	<b>143,828</b>	<b>63,683</b>
		<b>52,481</b>	<b>209,662</b>	<b>83,921</b>

កំណត់សំគាល់ភ្ជាប់ត្រូវអានជាមួយរបាយការណ៍នេះ ។





# ១០-កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២

## ១. លក្ខណៈទូទៅ

**ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ** (លំដាប់នេះតទៅហៅកាត់ថា **ក្រុមហ៊ុន**) ពីមុនមានឈ្មោះថា **អង្គការ ម៉ាកស៊ីម៉ា ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ** ជាគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីការ ជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ Co-7897/05P និងបាន ទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេខ ០១៣ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០៥ ។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាអចិន្ត្រៃយ៍លេខ M.F 013 ពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រកប អាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងខែ មិថុនា ឆ្នាំ ២០០៨ ។ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា **ម៉ាកស៊ីម៉ា មីក្រូហិរញ្ញ វត្ថុ ភីអិលស៊ី** ហើយបន្តទទួលបានអាជ្ញាប័ណ្ណជាអចិន្ត្រៃយ៍លេខ M.F 013 ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២ ។

ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺ ក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលនាំមុខគេដោយផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូចទៅអោយ អតិថិជនប្រកបដោយគុណភាពខ្ពស់។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដែល រស់នៅតាមជនបទ និងគ្រួសារ ដែលមានប្រាក់ចំណូលទាប ជាលក្ខណៈឯកត្តជន ជាក្រុម និង អាជីវកម្មខ្នាតតូច- មធ្យមដើម្បីធ្វើអោយប្រសើរឡើងនូវកំរិតជីវភាពរស់នៅ និង ធ្វើអោយគោលដៅអាជីវកម្មរបស់អតិថិជនមានភាពជឿ ជាក់បាន ហើយការផ្តោតជាសំខាន់របស់ក្រុមហ៊ុន គឺការផ្តល់សេវាកម្មទៅអោយអតិថិជន ប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតំរូវការរបស់អតិថិជនខាងសេដ្ឋកិច្ច និងសង្គម ។

ទីស្នាក់ការកណ្តាលចុះបញ្ជីរបស់ក្រុមហ៊ុនស្ថិតនៅផ្ទះលេខ ២១ អាបេ, ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំ ការមន រាជធានីភ្នំពេញ ហើយសាខា និងការិយាល័យតំណាងមានទីតាំងស្ថិតនៅខេត្តកណ្តាល ។

ក្រុមហ៊ុនមានបុគ្គលិកចំនួន ៧៧ នាក់ នៅដំណាច់ឆ្នាំ ២០១២ (ឆ្នាំ ២០១១ ៖ ៦៥ នាក់) ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៣ ។

## ២. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ

គោលការណ៍គណនេយ្យជាចំបង ត្រូវបានកំណត់ និងអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម ។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ ដែលបានបង្ហាញ លើកលែងតែ មានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ ។



## ២.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមសន្មតិកម្មតម្លៃដើម ដោយអនុលោមទៅតាមបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជានិងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា CAS) ។ ក្នុងការអនុវត្ត CAS ក្រុមហ៊ុនអនុវត្តផងដែរនូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា (ហៅកាត់ថា CFRS) លេខ ៧ និងយាយអំពីការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ។ វិធាននេះមានលក្ខណៈខុសពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលតម្រូវឱ្យវាស់វែងឥណទាននិងគណនីត្រូវទទួលតាមថ្លៃដើមរំលោះដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ពិតប្រាកដ ចំពោះរាល់លំអៀង រវាងតម្លៃដើមគ្រានិងតម្លៃដល់កាលកំណត់ដោយកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃ ឬ ការប្រមូលឥណទានមកវិញមិនបាន ។

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា ដែលមានការកែតម្រូវដោយគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យប្រើការប៉ាន់ប្រមាណ និង ការសន្មតដោយសមហេតុផល ដែលមានឥទ្ធិពលលើការវាយការណ៍តួលេខ នៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្ងៃ ចប់នាការិយបរិច្ឆេទ និងកំណត់សំគាល់ដែលមានភ្ជាប់។ ការប៉ាន់ប្រមាណទាំងនេះមានមូលដ្ឋានលើព័ត៌មានច្បាស់លាស់ដែលមានស្រាប់ និង ការយល់ដឹងរបស់ថ្នាក់ដឹកនាំនៅព្រឹត្តិការណ៍និងសកម្មភាពបច្ចុប្បន្ន។ ដូច្នោះ លទ្ធផលជាក់ស្តែងចុងក្រោយអាចមានភាពខុសគ្នាពីការប៉ាន់ប្រមាណទាំងនោះ

របាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់ត្រូវបានរៀបចំឡើង សម្រាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពចរន្តស្រាប់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យ ដែលទទួលស្គាល់ជាទូទៅនៅក្រៅប្រទេស និងរង្វង់សមត្ថកិច្ចដោយឡែកពីប្រទេសកម្ពុជាទេ។

## ២.២ ស្តង់ដារ និងបំណកស្រាយថ្មី

នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យបានចេញសេចក្តីជូនដំណឹងស្តីអំពីការដាក់ឱ្យអនុវត្តប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ ០៦៨ សហវ.ប្រក ចុះថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០០៩ ស្តីពីការដាក់អោយប្រើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS) ដែលផ្អែកលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិទាំងមូល។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយយោងតាមស្តង់ដារ CIFRS សំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២ តទៅ។

ក៏ប៉ុន្តែ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១២ ក្រុមប្រឹក្សាជាតិគណនេយ្យបានចេញសេចក្តីជូនដំណឹងមួយទៀតថា ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០១៦ ចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលមិនចូលរួមក្នុងទីផ្សារមូលបត្រ ដើម្បីទុកពេលអោយស្ថាប័នទាំងនោះផ្សព្វផ្សាយស្តង់ដារនេះទៅអោយបុគ្គលិករបស់ពួកគេ។

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ហៅកាត់ថា CIAS ឬ CIFRS និងវិសោធនកម្មលើស្តង់ដារដែលមានស្រាប់ ដែលធ្លាប់បានបោះផ្សាយ និងមានលក្ខណៈពាក់ព័ន្ធ និងត្រូវអនុវត្ត



ដោយក្រុមហ៊ុនសំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២ ប៉ុន្តែ មិនទាន់បានអនុវត្តដោយក្រុមហ៊ុននៅឡើយទេ ៖

• **CIAS 1 ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ**

ស្តង់ដារដែលបានកែសំរួល ធ្វើការហាមឃាត់ការបង្ហាញ ចំពោះគណនីចំណូល និង ចំណាយ (ឧទាហរណ៍៖ បំរែបំរួលខ្ទង់មិនមែនមូលធន) នៅក្នុងរបាយការណ៍បំរែបំរួលមូលធន។ បំរែបំរួលខ្ទង់មិនមែនមូលធននឹងត្រូវតម្រូវអោយបង្ហាញក្នុងរបាយការណ៍លទ្ធផល។ អង្គការអាចជ្រើសរើសការ បង្ហាញក្នុងរបាយការណ៍លទ្ធផលតែមួយ (ឧទាហរណ៍ ៖ របាយការណ៍លទ្ធផលពិស្តារ) ឬបង្ហាញ របាយការណ៍ពីរ (ឧទាហរណ៍ ៖ របាយការណ៍លទ្ធផល និងរបាយការណ៍លទ្ធផលពិស្តារ)។ អង្គការដែលធ្វើការកែ ឬចាត់ថ្នាក់ឡើងវិញ លើព័ត៌មានប្រៀបធៀបត្រូវបានតម្រូវឲ្យបង្ហាញតារាង តុល្យការ ដែលបានកែសំរួល នៅដើមការិយបរិច្ឆេទ ដែលធ្វើការប្រៀបធៀប។

• **CIAS 32 លិខិតុបករណ៍ហិរញ្ញវត្ថុ ៖ ការបង្ហាញ**

គោលបំណងនៃស្តង់ដារនេះ គឺបង្កើតគោលការណ៍សំរាប់បង្ហាញលិខិតុបករណ៍ហិរញ្ញវត្ថុ ជាទ្រព្យ អកម្ម ឬមូលធន ហើយនិងសំរាប់ទូទាត់ទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងទ្រព្យអកម្មហិរញ្ញវត្ថុ។ ស្តង់ ដារនេះ អនុវត្តចំពោះការចាត់ថ្នាក់នៃលិខិតុបករណ៍ហិរញ្ញវត្ថុទៅជាទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងលិខិតុបករណ៍មូលធន ក៏ដូចជាការចាត់ថ្នាក់ទៅលើការប្រាក់ ភាគលាភ ខាត និង ចំណេញ ដែលពាក់ព័ន្ធ ដោយមើលតាមទស្សនៈវិស័យរបស់អ្នកចេញផ្សាយលិខិតុបករណ៍ហិរញ្ញវត្ថុ។

• **CIAS 39 លិខិតុបករណ៍ហិរញ្ញវត្ថុ ៖ ការទទួលស្គាល់ និងការវាស់វែង**

ស្តង់ដារបានបង្កើតគោលការណ៍សំរាប់ការទទួលស្គាល់ និង វាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យ អកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុមិនមែនជាហិរញ្ញវត្ថុ។ ការយក CIAS 39 មកប្រើប្រាស់នឹងបណ្តាលអោយមានការកែសំរួលឡើងវិញចំពោះគោលការណ៍គណនេយ្យលើ លិខិតុបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម ៖

**ឥណទាន និងបុរេប្រទានអោយអតិថិជន**

ឥណទាន និងបុរេប្រទានអោយអតិថិជននាបច្ចុប្បន្ន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការតាមប្រាក់ដើមនិងការប្រាក់នៅសល់ ដកចេញចំនួនបានកាត់ចោលពីបញ្ជី និងសំវិធានធនសំរាប់ឥណទានបាត់បង់។ ស្របទៅតាម CIAS 39 ឥណទាន និងគណនីត្រូវទទួលត្រូវបានទទួលស្គាល់ជា ដំបូងតាមតម្លៃសមស្រប ដែលជាសាច់ប្រាក់ដែលបានតបស្នងក្នុងការផ្តល់ ឬទិញ-លក់ឥណទានរួមទាំងសោហ៊ុយប្រតិបត្តិការ និង បន្ទាប់មកត្រូវបានវាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាព។

**ប្រាក់បញ្ញើពីធនាគារ និងអតិថិជន**

បច្ចុប្បន្ននេះ ក្រុមហ៊ុនបានវាស់វែងប្រាក់បញ្ញើពីស្ថាប័នធនាគារ និងអតិថិជនផ្អែកលើចំនួននៃប្រាក់បញ្ញើ។ CIAS 39 តម្រូវឲ្យទ្រព្យអកម្មហិរញ្ញវត្ថុ (រួមបញ្ចូលប្រាក់បញ្ញើពីធនាគារ និងអតិថិជន) ត្រូវវាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់។



**ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

បច្ចុប្បន្ននេះ ក្រុមហ៊ុនធ្វើការចាត់ថ្នាក់ឥណទាននិងសំវិធានធន ដែលបានតម្រូវដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ឆ៧-០២-១៨៦ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០២ដូចបានបង្ហាញក្នុងកំណត់សំគាល់ ២.៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។ CIAS 39 តម្រូវឱ្យក្រុមហ៊ុនធ្វើការវាយតម្លៃនៅគ្រប់ការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ថាគឺមានភស្តុតាងមិនលំអៀងដែលថា ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវទទួលបានថយចុះតម្លៃដែរទេ តាមមូលដ្ឋានវាយតម្លៃទ្រព្យសកម្មនីមួយៗ ឬតាមមូលដ្ឋានវាយតម្លៃទ្រព្យសកម្មជាក្រុម។ ការបាត់បង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានវាស់វែងវាងភាពខុសគ្នានៃតម្លៃទ្រព្យសកម្មចុះបញ្ជី និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ ដែលបានស្មានទុកនាពេលអនាគត (ដោយមិនរួមបញ្ចូលឥណទានអាចបាត់បង់នាពេលអនាគតដែលមិនទាន់កើតមាននៅឡើយ) ដោយបញ្ចុះទ្រព្យសកម្មតាមថ្លៃអត្រាការប្រាក់ប្រសិទ្ធភាព។ សំរាប់គោលបំណងនៃការវាយតម្លៃលើការថយចុះ តម្លៃនៃរបស់ទ្រព្យសកម្ម ជាក្រុមទ្រព្យសកម្មត្រូវបានដាក់ជាក្រុម ផ្អែកលើលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នា ។

**ចំណូលការប្រាក់ និងចំណាយការប្រាក់**

បច្ចុប្បន្ននេះ ក្រុមហ៊ុនធ្វើការទទួលស្គាល់ចំណូលការប្រាក់និងចំណាយការប្រាក់លើមូលដ្ឋានគ្រឹះ បង្ករតាមអត្រាដែលបានចុះកិច្ចសន្យា លើកលែងតែនៅពេលដែលមានការមន្ទិលខ្លាំងទៅលើការប្រមូលយកមកវិញ នោះការប្រាក់នឹងត្រូវព្យួរទុករហូតដល់ទទួលស្គាល់បានតាមមូលដ្ឋានសាច់ប្រាក់។ CIAS 39 តម្រូវឱ្យទទួលស្គាល់ចំណូលការប្រាក់ និងចំណាយការប្រាក់សំរាប់លិខិតុបករណ៍ហិរញ្ញវត្ថុទាំងអស់ ទៅតាមវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលទទួលបានការថយចុះតម្លៃចំណូលការប្រាក់ត្រូវបានទទួលស្គាល់តាមកម្រិតអត្រាការប្រាក់ប្រើប្រាស់ ក្នុងការបញ្ចុះតម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងគោលបំណងសំរាប់វាស់វែងការបាត់បង់បណ្តាលមកពីការថយចុះតម្លៃ។

- **CIFRS 7 លិខិតុបករណ៍ហិរញ្ញវត្ថុ - ការបង្ហាញ**
- ស្តង់ដារដែលបានកែសំរួល តម្រូវអោយធ្វើការបង្ហាញតាមការវាស់វែងតម្លៃសមស្រប និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ដោយឡែក ការធ្វើវិសោធនកម្មតម្រូវអោយបង្ហាញតម្លៃសមស្របតាមកំរិតនៃការវាស់វែងតម្លៃសមស្រប តាមលំដាប់មានដូចខាងក្រោម៖
  - **ថ្នាក់ទី១** - សម្រង់ថ្លៃ (មិនទាន់កែតម្រូវ) ក្នុងទីផ្សារសកម្មសំរាប់ទ្រព្យសកម្មនិងទ្រព្យអកម្មដូចគ្នា។
  - **ថ្នាក់ទី២** - ធាតុចូលដែលអាចធ្វើការសង្កេតបាន ចំពោះទ្រព្យសកម្ម ឬទ្រព្យអកម្ម ដោយផ្ទាល់ ឬដោយប្រយោល ក្រៅពីសម្រង់ថ្លៃដែលបានរាប់បញ្ចូលនៅក្នុងថ្នាក់ទី១ ហើយនិង
  - **ថ្នាក់ទី៣** - ធាតុចូលសំរាប់ទ្រព្យសកម្ម ឬ ទ្រព្យអកម្មដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន។



• **CIFRS 9 លិខិតុបករណ៍ហិរញ្ញវត្ថុ**

CIFRS 9 បញ្ជាក់ពីមូលដ្ឋានសំរាប់ការចាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ រួមបញ្ចូល ទាំងកិច្ចសន្យាកូនកាត់មួយចំនួន ។ មូលដ្ឋានទាំងនេះតម្រូវអោយទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបាន ៖ (ក) ចាត់ថ្នាក់លើមូលដ្ឋាននៃទំរង់ពាណិជ្ជកម្មរបស់អង្គការសំរាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខណៈ លំហូរសាច់ប្រាក់ជាប់កិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ (ខ) វាស់វែងដំបូងតាមតម្លៃសមស្រប ឬក៏ថ្លៃដើមប្រតិបត្តិការ ក្នុងករណីទ្រព្យសកម្មហិរញ្ញវត្ថុមិនស្របតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត និង (គ) វាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមរំលស់ ឬ តម្លៃសមស្រប ផ្អែកលើការចាត់ថ្នាក់ទ្រព្យសកម្ម ។

**២.៣ ប្រតិបត្តិការរូបិយប័ណ្ណបរទេស**

**(ក) រូបិយប័ណ្ណមុខងារ និងការបង្ហាញ**

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណ នៃសេដ្ឋកិច្ចជាចំបងដែលក្រុមហ៊ុនប្រតិបត្តិ (រូបិយប័ណ្ណមុខងារ) ។

ប្រាក់រៀលជារូបិយប័ណ្ណជាតិនៃប្រទេសកម្ពុជា។ ក៏ប៉ុន្តែដោយហេតុថា ក្រុមហ៊ុនមានប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារអាមេរិក និង ធ្វើការកត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ថ្នាក់ដឹកនាំបានកំណត់យកប្រាក់ដុល្លារអាមេរិក ជាមូលដ្ឋានដើម្បីប្រើក្នុងការវាស់វែង និងប្រើជារូបិយប័ណ្ណមុខងារ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែងនៃសកម្មភាពសេដ្ឋកិច្ច ទៅតាមប្រតិបត្តិការ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

**(ខ) ប្រតិបត្តិការ និងសមតុល្យ**

ទ្រព្យសកម្ម និង អកម្មជារូបិយប័ណ្ណផ្សេងពីប្រាក់ដុល្លារត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជានៅចុងការិយបរិច្ឆេទ ។ រាល់ប្រតិបត្តិការចំណូល-ចំណាយជារូបិយប័ណ្ណបរទេសក្រៅពីប្រាក់ដុល្លារ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ។ ភាពខុសគ្នានៃអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល ។

**២.៤ ការប្តូររូបិយប័ណ្ណដុល្លារអាមេរិក នៅរូបិយប័ណ្ណរៀល**

អនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា រាល់គណនីទ្រព្យសកម្ម ទ្រព្យអកម្ម និងគណនី លទ្ធផលជារូបិយប័ណ្ណបរទេសនៅចុងការិយបរិច្ឆេទ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការ ដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា នៅចុងការិយបរិច្ឆេទនេះ ពោលគឺ ១ ដុល្លារអាមេរិកស្មើនឹង ៣.៩៩៥ រៀល (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ៖ ស្មើនឹង ៤.០៣៩ រៀល) ។ គួរលេខជាប្រាក់រៀលនេះ ត្រូវបានរៀបចំដើម្បីអនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ចំពោះការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ ហើយមិនត្រូវយកមកបកស្រាយថា ជាគួរលេខដែលបាន ឬអាចត្រូវបាន ឬនាពេលអនាគតនឹងត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ ។



## ២.៥ ព័ត៌មានភូមិសាស្ត្រ

ក្រុមហ៊ុនមានដំណើរការអាជីវកម្មតែមួយប៉ុណ្ណោះ គឺក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងក្នុងដែនភូមិសាស្ត្រតែមួយគត់ គឺនៅព្រះរាជាណាចក្រកម្ពុជា ។

## ២.៦ សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យមិនមានកំរិតនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ដែលងាយស្រួលបំលែងជាសាច់ប្រាក់បានក្នុងរយៈពេលកំណត់តិចជាងរយៈពេល ៣ ខែ ហើយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរនៃតម្លៃរបស់វា ។

## ២.៧ ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល

ប្រាក់តំកល់តាមច្បាប់រួមមានមូលនិធិបំរុង និងប្រាក់តំកល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ ប្រាក់តំកល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សំរាប់ប្រតិបត្តិការប្រចាំថ្ងៃទេហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូលក្នុងការគណនារបាយការណ៍ចរន្តសាច់ប្រាក់ ។

## ២.៨ ការអោយខ្ចីចងការ និងបុរេប្រទាន នៅអតិថិជន

ឥណទាន ដែលបានផ្តល់ដោយក្រុមហ៊ុនតាមរយៈការប្រគល់ប្រាក់ដោយផ្ទាល់ទៅអតិថិជន នៅថ្ងៃកំណត់ ត្រូវបានចំណាត់ថ្នាក់ជាការអោយខ្ចីចងការនិងបុរេប្រទាន ។ ការអោយខ្ចីចងការនិងបុរេប្រទាននេះ ត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់ និងការប្រាក់ ដោយដកចេញនូវសំវិធានធនលើឥណទានដែលបាត់បង់ និងចំនួនដែលបានកាត់ចោល ។ ការប្រាក់ព្យួរទុកសំដៅទៅការប្រាក់បង្គរលើឥណទានដែលបានធ្វើចំណាត់ថ្នាក់ទៅជា ក្រោមធម្មតា ជាប់សង្ស័យ និងបាត់បង់ ។

តាមការវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំ និងដោយមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឥណទានត្រូវបានលុបចោល នៅពេលដែលក្រុមហ៊ុនមិនមានភាពជឿជាក់ណាមួយថា នឹងមិនអាចប្រមូលបានមកវិញ ។ ការប្រមូលមកវិញនូវឥណទានដែលបានលុបចោលនៅក្នុងការធ្វើសំវិធានធនសំរាប់ការិយបរិច្ឆេទមុនៗ ត្រូវបានបង្ហាញដាច់ដោយឡែកពីគ្នា ជាមួយនឹងបំរែបំរួលសុទ្ធនៅពេលធ្វើសំវិធានធនចំពោះឥណទាននិងបុរេប្រទានជាប់សង្ស័យ នៅក្នុងគណនីលទ្ធផល ។

## ២.៩ សំវិធានធនលើឥណទានបាត់បង់

សំវិធានធនលើឥណទានដែលបាត់បង់ត្រូវបានផ្អែកលើការចាត់ថ្នាក់ និង សំវិធានធនដែលណែនាំដោយធនាគារជាតិនៃកម្ពុជា តាមប្រកាសលេខ ធ៧-០២-១៨៦ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០២ ។ សំវិធានធន ត្រូវបានធ្វើឡើងចំពោះហានិភ័យជាក់លាក់លើឥណទាននីមួយៗ ដែលត្រូវបានវាយតម្លៃ និងចំណាត់ថ្នាក់ជា ៤ ថ្នាក់ គឺ ឥណទានធម្មតា, ក្រោមស្តង់ដារ, ជាប់សង្ស័យ និងបាត់បង់ ដោយពុំមានការគិតគូរទៅលើតម្លៃវត្ថុធានា ( ដោយឡែកតែវត្ថុធានាជាសាច់ប្រាក់ ) ។



សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតំរូវឲ្យមានការចាត់ថ្នាក់ និងកំរិតសវិធានធនដូចតទៅ ៖

ចំណាត់ថ្នាក់	ហួសកាលកំណត់	កំរិតសវិធានធន
ធម្មតា	តិចជាង ៣០ ថ្ងៃ	០%
ក្រោមធម្មតា	លើសពី ៣០ ថ្ងៃ	១០%
ជាប់សង្ស័យ	- លើសពី ៦០ ថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពី ១៨០ ថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ ឆ្នាំ)	៣០%
បាត់បង់	- លើសពី ៩០ ថ្ងៃ (ឥណទានមានកាលកំណត់មិនលើសពី ១ ឆ្នាំ) - លើសពី ៣៦០ ថ្ងៃ (ឥណទានមានកាលកំណត់លើសពី ១ ឆ្នាំ)	១០០%

ការលើកលែងលើកំរិតសវិធានធនអាចធ្វើទៅបាន ប្រសិនបើក្រុមហ៊ុនអាចបង្ហាញភស្តុតាងជាក់ស្តែង តាមករណីនីមួយៗ ថាទ្រព្យសម្បត្តិ ដែលបានដាក់ជាវត្ថុបញ្ចាំមានតម្លៃទីផ្សារពិតប្រាកដ ដែលបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ។

អនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទានហួសកាលកំណត់ ត្រូវបានកំណត់ថាជាប្រាក់ដើមសរុបនៅសល់ នៅពេលដែលប្រាក់ដើម ឬការប្រាក់ហួសកាលកំណត់ ។

តាមការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង ដោយមានការអនុម័តពីក្រុមប្រឹក្សាភិបាល ឥណទានពិបាកទា ឬចំណែកមួយនៃឥណទានត្រូវបានចាត់ថ្នាក់ជាបំណុលអាក្រក់ គឺត្រូវបានលប់ចោលនៅពេលដែលពុំ សង្ឃឹមថានឹងប្រមូលបាន បន្ទាប់ពីការពិចារណាទៅលើតំលៃដែលជឿជាក់របស់វត្ថុធានា ។ ឥណទានលុបចោលត្រូវបានដកចេញពីសមតុល្យឥណទានផ្តល់ដល់អតិថិជន និង ដកចេញពីសវិធានធនសំរាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ។ ការប្រមូលបានមកវិញនូវឥណទានដែលបានលុបបំបាត់ចោលពីពេលមុន ត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗក្នុងរបាយការណ៍លទ្ធផល ។

### ២.១០ គណនីត្រូវទទួលផ្សេងៗ

គណនីត្រូវទទួលផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃពិតប៉ាន់ស្មាន ។

### ២.១១ អចលនទ្រព្យ

អចលនទ្រព្យត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវលំហូរ និង ការខាតបង់ដោយសារការចុះនៃតម្លៃ ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ ។ តាមករណីជាក់ស្តែង ថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬ ទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលពាក់ព័ន្ធជាមួយទ្រព្យនោះនឹងហូរចូលមកក្រុមហ៊ុន ហើយថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន ។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ ត្រាក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទ ដែលការជួសជុលនិងថែទាំនោះបានកើតឡើង ។



បន្ទុករំលស់ត្រូវបានគណនាតាមវិធីរំលស់ថយចុះតាមរយៈអាយុកំណត់ប៉ាន់ស្មានរបស់វា ដែលអាចប្រើប្រាស់បានក្នុង អត្រារំលស់ប្រចាំឆ្នាំដូចតទៅ ៖

កែលំអរអាគារ	១០% - ៣៣,៣៣%
កំពូទ័រ និងឧបករណ៍ព័ត៌មានវិទ្យា	៥០%
សំភារៈការិយាល័យ	២៥%
គ្រឿងសង្ហារឹម	២៥%
យានយន្ត	២៥%

តម្លៃយោងរបស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយភ្លាម មកត្រឹមតម្លៃអាចស្រង់មកវិញបានរបស់វា ប្រសិនបើតម្លៃយោង មានចំនួនធំជាងតម្លៃប៉ាន់ស្មាន ដែលអាចស្រង់មកវិញបាន។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ជាងគេរវាង តម្លៃទីផ្សារសមស្របដកចេញសោហ៊ុយលក់ ធៀបនឹងតម្លៃប្រើប្រាស់របស់វា ។

ធាតុនៃអចលនទ្រព្យនីមួយៗ ត្រូវបានឈប់ទទួលស្គាល់ នៅពេលមានការលក់/ដកចេញ ឬ នៅពេលពុំមានអត្ថ ប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬ ការលក់/ដកចេញរបស់វា។ ចំណេញ និង ខាតត្រូវបានកំណត់ឡើង ដោយប្រៀបធៀបទឹកប្រាក់ទទួលបាន ជាមួយតម្លៃយោងនៅសល់ក្នុងគណនេយ្យ និងត្រូវ បានកត់ត្រាក្នុងគណនីលទ្ធផល។

**២.១២ សំវិធានធនលើទ្រព្យសកម្មពុំមែនហិរញ្ញវត្ថុ**

ទ្រព្យសកម្មទាំងឡាយណាដែលមិនមានអាយុកាលប្រើប្រាស់កំណត់មិនត្រូវបានធ្វើរំលស់ទេ និងត្រូវបានគេធ្វើតេស្ត ប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្ម ដែលត្រូវធ្វើរំលស់ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការថយចុះតម្លៃ នៅពេលដែលព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃចុះបញ្ជីនឹងមិនអាចស្រង់មកវិញ បាន។ ការខាតបង់លើការថយចុះតម្លៃត្រូវបានទទួលស្គាល់តាមចំនួនលំអៀងតម្លៃចុះបញ្ជីនៃទ្រព្យនោះ ធៀបជាមួយ តម្លៃ ដែលអាចស្រង់បានមកវិញប្រសិនបើតម្លៃចុះបញ្ជីធំជាងតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់ បានមកវិញ គឺ ជាតម្លៃមួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់និងតម្លៃកំពុងប្រើ ប្រាស់។ ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃនៃទ្រព្យសកម្មត្រូវបានកត់ត្រាជាចំណាយនៅក្នុងគណនីលទ្ធ ផលនៅក្នុងការិយបរិច្ឆេទដែលវាកើតឡើង។ ការកត់ត្រាបញ្ជ្រាសនៃការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវ បានទទួលស្គាល់នៅក្នុងកំរិតសមតុល្យនៅសល់ ដោយមិនលើសពីតម្លៃក្នុងបញ្ជីដែលបានកំណត់ ដកសំវិធានធន និងរំ លោះដែលមានមុនពេលទទួលស្គាល់ការខាតបង់នេះ ។

**២.១៣ ប្រាក់កម្ចី**

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមថ្លៃដើម។

**២.១៤ ប្រាក់សោធននិវត្តន៍**

ប្រាក់សោធននិវត្តន៍ ត្រូវបានចូលរួមចំណែកដោយក្រុមហ៊ុន និងបុគ្គលិកក្នុងចំនួន ១០ដុល្លារអាមេរិកដូចគ្នាថេរ ក្នុង មួយខែសំរាប់បុគ្គលិកម្នាក់ៗ។





ប្រាក់សោធននិវត្តន៍គឺមានលក្ខខណ្ឌកំណត់ និងផ្តល់ឲ្យពេញលេញទៅបុគ្គលិក នៅពេលដល់អាយុចូលនិវត្តន៍ ឬ ប្រសិនបើបុគ្គលិកលាលែងពីការងារមុនពេលចូលនិវត្តន៍ គឺទទួលបាននូវចំណែក នៃប្រាក់សោធននិវត្តន៍តាមលក្ខខណ្ឌ ដូចខាងក្រោម ៖

<b>ចំនួននៃឆ្នាំធ្វើការ</b>	<b>ភាគរយនៃប្រាក់ សោធននិវត្តន៍សរុបដែលផ្តល់អោយបុគ្គលិក</b>
តិចជាង ៣ ឆ្នាំ	គ្មាន
លើសពី ៣ ឆ្នាំ	១០០%

**២.១៥ សំវិធានធន**

សំវិធានធនត្រូវបានកត់ត្រា ល្អិតណាក្រុមហ៊ុនមាននៅបច្ចុប្បន្ន នូវកាតព្វកិច្ចស្របច្បាប់ ឬ វាទមហិត ដែលបានកើត ឡើង ជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយ ចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរឲ្យជឿជាក់បាន ។

នៅពេលមានកាតព្វកិច្ចប្រហាក់ប្រហែលគ្នាជាច្រើន កំរិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចទាំងនោះត្រូវបានកំណត់ ដោយគិតទៅលើចំណាត់ថ្នាក់កាតព្វកិច្ចទាំងមូល ។

សំវិធានធនត្រូវបានគេវាស់ស្ទង់តាមតំលៃបច្ចុប្បន្ននៃចំណាយ ដែលរំពឹងថា នឹងត្រូវការដើម្បីទូទាត់កាតព្វកិច្ច ដោយ ប្រើអត្រាអប្បហារមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតំលៃទីផ្សារបច្ចុប្បន្ននៃតំលៃពេលវេលាទឹកប្រាក់ និងហានិភ័យ ជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបាន កត់ត្រាជាចំណាយការប្រាក់ ។

**២.១៦ ទុនបំរុង**

ដោយអនុលោមទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ក្រុមហ៊ុនត្រូវបង្វែរប្រាក់ចំណេញសុទ្ធ សំរាប់ការិយបរិច្ឆេទ មុនចំនួន ៥% ចូលទៅក្នុងខ្ទង់ទុនបំរុង ។ ការបង្វែរនេះនឹងត្រូវបញ្ឈប់នៅពេលដែលទុនបំរុងមានចំនួនស្មើនឹង ១០% នៃដើមទុន ដែលបានចុះបញ្ជី ។

**២.១៧ ចំណូល និង ចំណាយការប្រាក់**

ចំណូលបានមកពីការប្រាក់លើឥណទាននិងបុរេប្រទានចំពោះអតិថិជន និង ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា ព្រម ទាំងធនាគារនានា ត្រូវបានទទួលស្គាល់លើមូលដ្ឋានប្រាក់បង្ករ លើកលែងតែឥណទាន ដែលមានការសង្ស័យថាពុំធានា ទទួលបាននូវការទូទាត់សងវិញ ក្នុងករណីនេះ ការប្រាក់ពុំត្រូវបានទទួលស្គាល់ថាជាប្រាក់ចំណូលទេ ។

ចំពោះគណនីឥណទាន ដែលបានចំណាត់ថ្នាក់ថាពុំមានដំណើរការសង ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានផ្អាក រហូតដល់មានសំណងជាសាច់ប្រាក់វិញ ។ គណនីឥណទានផ្តល់ទៅអតិថិជន ត្រូវបានចំណាត់ថ្នាក់ ជាឥណទានពុំ មានដំណើរការសងក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី ៣០ថ្ងៃឡើងទៅ ។ ចំណាយការប្រាក់លើប្រាក់កម្ចីត្រូវ បានទទួលស្គាល់តាមមូលដ្ឋានប្រាក់បង្ករ ។



## ២.១៨ ការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការ

ការជួលដែលចំណែកហានិភ័យជាក់លាក់ និងផលកម្មសិទ្ធិ ត្រូវបានរក្សាទុកដោយភាគីម្ចាស់ទ្រព្យត្រូវបានចាត់ថ្នាក់ជាការជួលតាមកិច្ចសន្យាប្រតិបត្តិការ។ ការទូទាត់ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការ ត្រូវបានកត់ត្រាក្នុងគណនីលទ្ធផល ជាចំណាយស្មើភាគសំរាប់កំឡុងពេលនៃកិច្ចសន្យាជួល។

## ២.១៩ ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារពេល

ចំណាយពន្ធលើប្រាក់ចំណេញ សំរាប់ការិយបរិច្ឆេទមាន ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និងពន្ធពន្យារពេល។ ពន្ធត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ។ ពន្ធក្រៅពីពន្ធលើប្រាក់ចំណេញត្រូវ បានកត់ត្រាជាចំណាយប្រតិបត្តិការ។

ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទគឺជាពន្ធ ដែលត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញ ជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬ អត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី ដោយអនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ។

ពន្ធពន្យារពេល ត្រូវបានគណនាដោយប្រើវិធីសាស្ត្រទ្រព្យអកម្មទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងមូលដ្ឋានគិតពន្ធនៃទ្រព្យសកម្ម និងអកម្មធៀបនឹងតម្លៃយោង ដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ តម្លៃដែលបានកំណត់ចំពោះពន្ធពន្យារពេល មានមូលដ្ឋានលើការព្យាករណ៍លើការសំរេចបាន ឬការទូទាត់នៃតម្លៃយោងនៃទ្រព្យសកម្ម និងអកម្មដោយប្រើអត្រាពន្ធជាធរមានឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី។

ពន្ធពន្យារពេលសកម្មត្រូវបានទទួលស្គាល់តែក្នុងករណី ដែលរំពឹងថានឹងមានលទ្ធផលចំណេញជាប់ពន្ធនាពេលអនាគតដើម្បីកាត់កងជាមួយពន្ធពន្យារពេលសកម្មនោះ។ ពន្ធពន្យារពេលសកម្មត្រូវបានកាត់បន្ថយក្នុងករណីដែលលែងមានការរំពឹងថាអត្ថប្រយោជន៍ពន្ធនោះអាចនឹងប្រើប្រាស់បានទៀត។

## ២.២០ ភាគីសម្ព័ន្ធពន្យារពេល

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធពន្យារពេលនៅពេលណាភាគីណាមួយអាចត្រួតត្រាភាគីមួយទៀត ឬអាចជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសំរេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការអាជីវកម្ម។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធពន្យារពេលបញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល ១០% យ៉ាងតិចនៃដើមទុន ឬសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណា ដែលចូលរួមក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬ ការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។



### ៣. ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណលើគណនេយ្យ

ការប៉ាន់ប្រមាណ និងការវិនិច្ឆ័យ ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍កន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកនូវហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផល ទៅតាម កាលៈទេសៈ ផ្សេងៗ។

ក្រុមហ៊ុនធ្វើការប៉ាន់ប្រមាណ និងសន្មតដែលប៉ះពាល់ដល់តម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មដែលបានរាយការណ៍ពាក់ ព័ន្ធនឹងពេលអនាគត។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ប្រមាណគណនេយ្យ កម្រសមមូលទៅនឹងលទ្ធផលជាក់ ស្តែងដែលពាក់ព័ន្ធណាស់។ ការប៉ាន់ប្រមាណ និងសន្មតទៅលើហានិភ័យជាសារវន្តដែលបណ្តាលឲ្យមានការកែតម្រូវ ធំដុំចំពោះតម្លៃក្នុងបញ្ជីដែលនៅសល់នៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ត្រូវបានធ្វើការពិភាក្សា ដូចខាងក្រោម ។

#### (ក) ការខាតបង់លើការថយចុះ នៃឥណទាន និងបុរេប្រទាន

ក្រុមហ៊ុនត្រូវបានតម្រូវអោយគោរពតាមការបែងចែកចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ទៅតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០២-១៨៦.ប្រ.ក. ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០២ស្តីពីការបែងចែកចំណាត់ថ្នាក់ ទ្រព្យសកម្ម និង សំវិធានធន នៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ។ ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទាន បុរេប្រទាន និង ទ្រព្យសកម្មប្រហាក់ប្រហែលរបស់ខ្លួន ជា ៤ ថ្នាក់ ហើយកំរិត អប្បបរមានៃសំវិធានធនជាក់លាក់តាមបទបញ្ញត្តិត្រូវបានធ្វើឡើង ដោយអាស្រ័យលើការធ្វើចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលជាក់ជាវត្ថុធានា។ គោលបំណងបែងចែកចំណាត់ថ្នាក់ឥណទានតម្រូវអោយក្រុមហ៊ុន ពិចារណាទៅលើហានិភ័យ និងកត្តាពាក់ព័ន្ធទាំងអស់ដែលអាចប៉ះពាល់ដល់លទ្ធភាពសងរបស់អ្នកខ្ចី ។

#### (ខ) ពន្ធលើប្រាក់ចំណេញ

ពន្ធត្រូវបានគណនាដោយផ្អែកទៅលើការយល់ដឹងអំពីបទបញ្ញត្តិពន្ធដារ ដែលមានជាធរមាននៅបច្ចុប្បន្ននេះ។ វិធាន ពន្ធដារអាចត្រូវបានបកស្រាយដោយខុសៗពីគ្នា ហើយការកំណត់ចុងក្រោយនៃបន្ទុកពន្ធនឹងត្រូវធ្វើទៅបាននៅពេល មានសវនកម្មផ្នែកពន្ធដារដោយរដ្ឋបាលសារពើពន្ធ។

ប្រសិនបើបន្ទុកពន្ធ ដែលបានកំណត់នៅពេលបញ្ចប់សវនកម្មផ្នែកពន្ធដារ មានចំនួនខុសគ្នា ពីសំវិធានធនសំរាប់ពន្ធ ដែលបានកត់ត្រានៅដើមទី ចំនួនខុសគ្នានេះនឹងមានផលប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញក្នុងគ្រា និងពន្ធពន្យារ ពេលនៃការិយបរិច្ឆេទដែលបានធ្វើសវនកម្មពន្ធដារនោះ។

### ៤. សាច់ប្រាក់

	២០១២	២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់នៅការិយាល័យកណ្តាល	10,764	43,002	18,047
សាច់ប្រាក់នៅសាខា	5,715	22,832	2,191
	16,479	65,834	20,238



## ៥. សមតុល្យប្រមូលធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
<b>គណនីចរន្ត</b>				
ធនាគារជាតិនៃកម្ពុជា	451	1,802	416	
ធនាគារអេស៊ីលីដា ភីអិលស៊ី	2,336	9,332	1,945	
ធនាគារអភិវឌ្ឍន៍ជនបទ	114	455	129	
ធនាគារ កាណាឌីយ៉ា ក.អ.	503	2,009	503	
ធនាគារ Maruhan Japan	514	2,054	2,320	
	<b>3,918</b>	<b>15,652</b>	<b>5,313</b>	
<b>គណនីសន្សំ</b>				
ធនាគារ កាណាឌីយ៉ា ក.អ.	241	963	18,026	
ធនាគារអេស៊ីលីដា ភីអិលស៊ី	31,843	127,213	40,344	
	<b>32,084</b>	<b>128,176</b>	<b>58,370</b>	

ក. ប្រាក់បញ្ញើ និងប្រាក់តំកល់ខាងលើត្រូវបានធ្វើការវិភាគដូចខាងក្រោម:

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
i) វិភាគតាមកាលកំណត់				
ក្នុងអំឡុងពេលមួយខែ	36,002	143,828	63,683	
ii) វិភាគតាមប្រភេទរូបិយប័ណ្ណ				
ដុល្លារអាមេរិក	36,002	143,828	63,683	

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០១២		២០១១	
	ភាគរយ		ភាគរយ	
គណនីចរន្ត	-		-	
គណនីសន្សំ	0.50 - 0.75		0.50 - 0.75	



## ៦. ឥណទាន និងប្រយោជន៍ពោះអតិថិជន

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានជាឯកត្តជន	3,178,400	2,697,708	2,555,489
ឥណទានជាក្រុម	1,115	4,454	1,950
	3,179,515	2,702,162	2,557,439
សំវិធានធនសំរាប់ឥណទានអាចបាត់បង់ ( * )	(14,705)	(58,746)	(5,212)
	3,164,810	12,643,416	2,552,227

( \* ) ចលនាក្នុងខ្លួនសំវិធានធនលើឥណទានអាចបាត់បង់ មានដូចតទៅ ៖

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	5,212	20,822	4,752
(ការប្រមូលមកវិញ)/សំវិធានធនក្នុងការិយបរិច្ឆេទ	10,595	42,326	1,724
ការលុបចោលបំណុលក្នុងការិយបរិច្ឆេទ	(1,102)	(4,402)	(1,264)
សមតុល្យនៅចុងការិយបរិច្ឆេទ	14,705	58,746	5,212

(ក) ការវិភាគតាមប្រសិទ្ធិភាព ៖

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានធម្មតា			
- មានវត្តមាន ( * )	3,163,940	12,639,940	2,552,087
- ពុំមានវត្តមាន	870	3,476	140
ឥណទានក្រោមធម្មតា			
- មានវត្តមាន	12,660	50,576	2,448
- ពុំមានវត្តមាន	-	-	-
ឥណទានជាប់សង្ស័យ			
- មានវត្តមាន	866	3,460	419
- ពុំមានវត្តមាន	-	-	-
ឥណទានបាត់បង់			
- មានវត្តមាន	1,179	4,710	2,345
- ពុំមានវត្តមាន	-	-	-
	3,179,515	12,702,162	2,557,439



(ខ) វិភាគតាមកាលកំណត់សង្ខេប៖

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ក្នុងកំឡុងពេលមួយខែ	7,405	29,583	4,264	
ពីមួយខែទៅបីខែ	28,900	115,456	23,355	
ពីបីខែទៅមួយឆ្នាំ	643,778	2,571,892	833,904	
លើសពីមួយឆ្នាំទៅបីឆ្នាំ	2,499,432	9,985,231	1,695,916	
	<b>3,179,515</b>	<b>12,702,162</b>	<b>2,557,439</b>	

(គ) វិភាគតាមវត្ថុធានា

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
មានវត្ថុធានា ( * )	3,178,645	12,698,686	2,557,299	
ពុំមានវត្ថុធានា	870	3,476	140	
	<b>3,179,515</b>	<b>12,702,162</b>	<b>2,557,439</b>	

( \* ) ឥណទានដែលមានវត្ថុធានាគឺជាឥណទាន និងបុរេប្រទានទៅអោយអតិថិជន ដែលមានដាក់ធានាដោយប្លង់រឹង និងប្លង់ទន់។ ឥណទានប្រមាណ ៨០ ភាគរយ ត្រូវបានធានាដោយប្លង់ទន់។ ប្លង់ទន់គឺជាវិញ្ញាបនបត្រក្រៅផ្លូវការ ដែលចេញដោយអាជ្ញាធរស្រុក ឬលិខិតផ្ទេរកម្មសិទ្ធិ ដែលចេញដោយមេឃុំ មិនមែនប្លង់រឹងដែលចុះបញ្ជីដោយអាជ្ញាធរសុរិយោដី ក្រោមច្បាប់ភូមិបាលនោះទេ។ សុពលភាពនៃវិញ្ញាបនបត្របញ្ជាក់អចលនទ្រព្យប្លង់ទន់ គឺមានលក្ខណៈដោយហេតុ។

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ				
ដុល្លារអាមេរិក	3,179,515	12,702,162	2,557,439	
(ង) វិភាគតាមប្រភេទស្នាក់នៅ				
និវាសនជន	3,179,515	12,702,162	2,557,439	
(ច) វិភាគតាមសម្ព័ន្ធភាគី				
ភាគីសម្ព័ន្ធហ្នាតិ (បុគ្គលិក)	4,676	18,681	2,216	
ពុំមែនភាគីសម្ព័ន្ធហ្នាតិ	3,174,839	12,683,481	2,555,223	
	<b>3,179,515</b>	<b>12,702,162</b>	<b>2,557,439</b>	

(ឆ) វិភាគតាមផ្នែកសេដ្ឋកិច្ច

ក្រុមគ្រួសារ	269,679	1,077,367	483,445	
--------------	---------	-----------	---------	--



កសិកម្ម	601,734	2,403,927	620,632
សំណង់	629,132	2,513,382	267,581
ដឹកជញ្ជូន	974,726	3,894,030	647,874
សេវាកម្ម	231,629	925,358	198,490
ពាណិជ្ជកម្ម	453,096	1,810,119	331,901
បុគ្គលិក	4,676	18,681	2,216
ផ្សេងៗ	14,843	59,298	5,300
	<b>3,179,515</b>	<b>12,702,162</b>	<b>2,557,439</b>
(ជ) វិភាគតាមហានិក័យ			
ពុំមានហានិក័យធំ	3,179,515	12,702,162	2,557,439
(ឈ) វិភាគតាមទីតាំង			
ការិយាល័យកណ្តាល	2,308,965	9,224,315	1,795,707
សាខា	870,550	3,477,847	761,732
	<b>3,179,515</b>	<b>12,702,162</b>	<b>2,557,439</b>
(ញ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ			
ឥណទានទៅអតិថិជន		23% - 34%	24% - 36%
ឥណទានទៅបុគ្គលិក		0%	0%

## ៧. ទុនវិនិយោគ

ក្រុមហ៊ុន ដែលជាសមាជិកមួយរបស់សមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា បានសំរេចចិត្តនាថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១១ ធ្វើការវិនិយោគទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក (ស្មើនឹង ៤% នៃទុនវិនិយោគ សរុប ១០% របស់សមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា) ទៅក្នុងការិយាល័យឥណទានកម្ពុជា ដែលហៅជាភាសាអង់គ្លេសថា Credit Bureau (Cambodia) Co., Ltd. ដើម្បីបង្កើតជាការិយាល័យឥណទានឯកជនមួយនៅក្នុងប្រទេសកម្ពុជា ក្នុង គោលបំណងផ្តល់ព័ត៌មានឥណទានដល់បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការក្នុងប្រទេស។ ការវិនិយោគនេះត្រូវធ្វើឡើងដោយយោងទៅតាមការព្រមព្រៀង គ្នារវាងសមាជិកនៃសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodian Microfinance Association) នាថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១០ ដែលបានសំរេចថា សមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា ១០% (ស្មើនឹងទឹកប្រាក់ចំនួន ២៥០.០០០ ដុល្លារអាមេរិក) នៃភាគទុនសរុបរបស់ការិយាល័យឥណទានកម្ពុជា។

នាថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១១ ទុនវិនិយោគចំនួនទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក ត្រូវបានបង់គ្រប់ចំនួនដោយក្រុមហ៊ុនទៅគណនីសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីវិនិយោគបន្តក្នុងការិយាល័យឥណទានកម្ពុជា។ ការិយាល័យឥណទានកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១១ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ Co. 1310 KH/2011 ។



## ៨. ទ្រព្យសកម្មផ្សេងទៀត

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួល	39,479	157,719	31,139
ការប្រាក់បានព្យួរទុក	(826)	(3,300)	(237)
ប្រាក់បង់មុនលើការជួល	31,805	127,061	9,045
ប្រាក់ដឹកលក្ខណភាគហ៊ុនរបស់ Consorzio Etimos S.C (*)	6,553	26,179	6,553
ផ្សេងៗ	460	1,838	65
	<b>77,471</b>	<b>309,497</b>	<b>46,565</b>

(\*) ដោយយោងទៅតាមកិច្ចសន្យាខ្ចីប្រាក់ពី Consorzio Etimos S.C. ក្រុមហ៊ុនមានការតម្រូវអោយទិញភាគហ៊ុនរបស់ Consorzio Etimos S.C. ដូចបានកំណត់នៅក្នុងកិច្ចសន្យាខ្ចីប្រាក់ ដែលមានតំលៃ ២៥៨អ៊ីរ៉ូក្នុងមួយហ៊ុន។ កិច្ចសន្យានេះត្រូវបានអនុវត្តតាមតម្រូវការរបស់ Consorzio Etimos S.C. និងចំនួនដែលបានទិញគឺជាប្រាក់បញ្ញើដែលអាចប្រមូលមកវិញ និងត្រូវទូទាត់សងមកវិញ នៅពេលក្រុមហ៊ុនទូទាត់សងបំណុលវិញ និងពុំមានកម្ចីពី Consorzio Etimos S.C. តទៅទៀត។

## ៩. ប្រាក់តំកល់តាមច្បាប់នៅធនាគារជាតិនៃកម្ពុជា

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តំកល់លក្ខន្តិកៈ	65,750	262,671	40,000

ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០០-០៦ ចុះនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០០ កែតម្រូវដោយប្រកាសលេខ ៨៧-០៦-២០៩ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ ក្រុមហ៊ុនត្រូវរក្សានៅធនាគារជាតិនៃកម្ពុជា នូវប្រាក់តំកល់លក្ខន្តិកៈចំនួន ៥ ភាគរយនៃដើមទុនដោយទទួលបានកំរៃការប្រាក់។ ប្រាក់តំកល់លក្ខន្តិកៈនេះនឹងត្រូវប្រគល់អោយទៅក្រុមហ៊ុនវិញ នៅពេលដែលមានការជំរះបញ្ជីដោយស្ម័គ្រចិត្តដោយគ្មានបំណុលប្រាក់បញ្ញើសេសសល់។

ប្រាក់តំកល់លក្ខន្តិកៈជាប្រាក់រៀល ទទួលបានកំរៃការប្រាក់ប្រចាំឆ្នាំស្មើនឹងមួយភាគពីរ (១/២) នៃអត្រាការប្រាក់ដុលហិរញ្ញប្បទាន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយដែលអាចទូទាត់ក្នុងរយៈពេល ៦ ខែ ម្តង។ ប្រាក់តំកល់លក្ខន្តិកៈ ជាដុល្លារអាមេរិកទទួលបានកំរៃការប្រាក់បីភាគប្រាំបី (៣/៨) នៃអត្រា SIBOR ក្នុង រយៈពេល ៦ ខែម្តង។





**១០. អចលនទ្រព្យ**

	កែលំអ្នក	សំភារៈ ការិយាល័យ	កំពូទំ និង ឧបករណ៍ ព័ត៌មាន វិទ្យា	គ្រឿងសង្ហារឹម	យានយន្ត	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
<b>ថ្លៃដើម</b>							
នាថ្ងៃទី១មករា ២០១២	1,298	4,167	15,716	12,673	45,094	78,948	315,397
ទិញបន្ថែម	8,283	-	4,518	2,860	-	15,661	62,566
លុបចោល	(1,298)	-	(820)	-	(957)	(3,075)	(12,285)
នាថ្ងៃទី៣១ ធ្នូ ២០១២	8,283	4,167	19,414	15,533	44,137	91,534	365,678
<b>រំលស់បង្កើត</b>							
នាថ្ងៃទី១មករា ២០១២	1,229	2,782	11,289	8,192	30,067	53,559	213,968
ទាយជួនានក្នុងការិយបរិច្ឆេទ	677	346	4,473	1,833	3,757	11,086	44,289
លុបចោល	(1,298)	-	(817)	-	(957)	(3,072)	(12,273)
នាថ្ងៃទី៣១ ធ្នូ ២០១២	608	3,128	14,945	10,025	32,867	61,573	245,984
<b>តម្លៃពិតគណនេយ្យ</b>							
នាថ្ងៃទី៣១ ធ្នូ ២០១២	7,675	1,039	4,469	5,508	11,270	29,961	119,694
នាថ្ងៃទី៣១ ធ្នូ ២០១១	69	1,385	4,427	4,481	15,027	25,389	101,429
ទាយជួនានក្នុងឆ្នាំ ២០១១	206	461	4,429	1,490	5,009	11,595	



## ១១. គណនីត្រូវទូទាត់ទៅភាគទុនិក

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លោកស្រី ស្រេង ស៊ីវឆែង	255,000	1,018,725	150,000
លោក អន ប៊ុនហាក់	200,000	799,000	-
លោក ប៉ា ប៊ុណ្ណារិទ្ធី	20,000	79,900	-
	<b>475,000</b>	<b>1,897,625</b>	<b>150,000</b>

គណនីត្រូវទូទាត់ទៅភាគទុនិកតំណាងអោយប្រាក់កម្ចីពីភាគទុនិក ដែលនឹងដល់កាលកំណត់សងក្នុងរយៈពេល ៤ ទៅ ១២ ខែ និងមានការប្រាក់ ១០% ក្នុងមួយឆ្នាំ (២០១០: ១០%) ។

## ១២. កម្ចី

	កំណត់សំគាល់	២០១២		២០១១
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
KIVA Microfunds	(i)	273,823	1,093,922	454,398
Consorzio Etimos S.C	(ii)	229,287	916,002	399,430
Luxembourg Microfinance and Development Fund SICAV	(iii)	300,000	1,198,500	450,000
ជំនាគិវ Maruhan Japan	(iv)	120,000	479,400	180,000
ធនាគារអេស៊ីលីដា ភីអិលស៊ី	(v)	300,000	1,198,500	100,000
		<b>1,223,110</b>	<b>4,886,324</b>	<b>1,583,828</b>

(i) KIVA Microfunds

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០០៧ ក្រុមហ៊ុនបានចុះកិច្ចសន្យាខ្ចីប្រាក់ពី KIVA Microfunds ហៅ កាត់ថា (KIVA) ។ ក្រុមហ៊ុនត្រូវផ្តល់ឥណទានដំបូងអោយអតិថិជន បន្ទាប់មកធ្វើការស្នើសុំពី KIVA Microfunds តាមរយៈគេហទំព័ររបស់ KIVA ។ ឥណទាននេះពុំមានការធានា ពុំមានការប្រាក់ និង ប្រាក់ដើមត្រូវបង់សង ជារៀងរាល់ខែ ។



(ii) Consorzio Etimos S.C.

កាលកំណត់	ឥណទាននីមួយៗមានកាលកំណត់រយៈពេល ៤ ឆ្នាំ ឥណទានទី១: ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ឥណទានទី២: ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៤
ឥណទាន	ឥណទានទី ១: ២០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ៣០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមនិងការប្រាក់ត្រូវទូទាត់សងរៀងរាល់ ៦ខែ
អាត្រាការប្រាក់	<b>ឥណទានទី ១:</b> អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន ៦ ខែ បូកនិង ៥,៥% ឬការប្រាក់អប្បបរមាស្មើនឹង ៨% ក្នុង ១ឆ្នាំ ដោយមានទឹកប្រាក់ស្មើនឹង ២០០.០០០ ដុល្លារអាមេរិក ។ <b>ឥណទានទី ២:</b> អាត្រាការប្រាក់ប្រចាំឆ្នាំគឺ LIBOR គិតលើមូលដ្ឋាន ៦ខែបូកនិង ៥,៥% ឬការប្រាក់អប្បបរមាស្មើនឹង ៨% ក្នុង ១ឆ្នាំ ។
ទ្រព្យបញ្ចាំ	ក្រុមហ៊ុនបានទិញភាគហ៊ុនពី Consorzio Etimos S.C. ចំនួន ១១ ហ៊ុន មាន ទឹកប្រាក់ស្មើនឹង ៤.៣៨៦ អឺរ៉ូ (ស្មើនឹង ៦.៥៥៣ ដុល្លារអាមេរិក ដូចបានរៀបរាប់ក្នុងកំណត់សម្គាល់ ៨ ខាងលើ

(iii) Luxembourg Microfinance and Development Fund SICAV

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល ៤ ឆ្នាំនៅថ្ងៃ ឥណទានទី ២: ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥
ឥណទាន	ឥណទានទី ២: ៣០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ឥណទានទី ២: ប្រាក់ដើមត្រូវទូទាត់សង ចំនួន ៧៥.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ និង ចំនួន ២២៥.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥
អាត្រាការប្រាក់	<b>ឥណទានទី ២:</b> អាត្រាការប្រាក់ ៨% ក្នុង ១ឆ្នាំ (ក្រៅពន្ធកាត់ទុកលើការប្រាក់)
ទ្រព្យបញ្ចាំ	ពុំមានវត្ថុធានា

(iv) ជនាគារ Maruhan Japan

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល ៣ ឆ្នាំនៅថ្ងៃ ឥណទានទី ១: ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៤
ឥណទាន	ឥណទានទី ១: ១៨០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ប្រាក់ដើមត្រូវទូទាត់សងចំនួន ១៥.០០០ ដុល្លារ នៅរៀងរាល់ត្រីមាស
អាត្រាការប្រាក់	អាត្រាការប្រាក់ ៩% ក្នុង ១ឆ្នាំ
ទ្រព្យបញ្ចាំ	ពុំមានវត្ថុធានា



(v) ធនាគារអេស៊ីលីដាកីអិលស៊ី

កាលកំណត់	ឥណទានមានកាលកំណត់រយៈពេល ៩ ខែ នៅថ្ងៃ ឥណទានទី ១: ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ឥណទានទី ២: ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៤
ឥណទាន	ឥណទានទី ១: ១០០.០០០ ដុល្លារអាមេរិក ឥណទានទី ២: ២០០.០០០ ដុល្លារអាមេរិក
ការទូទាត់សង	ឥណទានទី ១: ប្រាក់ដើមត្រូវទូទាត់សងចំនួន ១០០.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៥ ឥណទានទី ២: ប្រាក់ដើមត្រូវទូទាត់សងចំនួន ២០០.០០០ ដុល្លារអាមេរិក នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៤
អាត្រាការប្រាក់	ឥណទានទី ១: អាត្រាការប្រាក់ ១២.៥០% ក្នុង ១ ឆ្នាំ ឥណទានទី ២: អាត្រាការប្រាក់ ១០.៥៦% ក្នុង ១ ឆ្នាំ
ទ្រព្យបញ្ចាំ	ពុំមានវត្ថុធានា

១៣. សំវិធានធនពន្ធលើប្រាក់ចំណេញ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅដើមការិយបរិច្ឆេទ	25,286	101,017	31,298	
សំវិធានធនក្នុងការិយបរិច្ឆេទ	24,493	97,850	27,445	
ពន្ធបានបង់ក្នុងការិយបរិច្ឆេទ	(29,642)	(118,420)	(33,457)	
	<b>20,137</b>	<b>80,447</b>	<b>25,286</b>	

១៤. ទ្រព្យអកម្មផ្សេងៗ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ (*)	50,940	203,505	40,460	
ការប្រាក់ត្រូវបង់	19,842	79,269	21,831	
ធានារ៉ាប់រងលើបុគ្គលិក	5,471	21,857	5,471	
សេហ៊ុយវិជ្ជាជីវៈត្រូវបង់	3,250	12,984	8,500	
ពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកត្រូវបង់ផ្សេងៗ	3,653	14,594	3,035	
ផ្សេងៗ	4,033	16,112	6,084	
	<b>87,189</b>	<b>348,321</b>	<b>85,381</b>	



( \* ) បំរែបំរួលរបស់ សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍ ត្រូវបានបង្ហាញដូចខាងក្រោម ៖

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	40,460	161,638	34,900
បានទូទាត់ក្នុងការិយបរិច្ឆេទ	(5,200)	(20,775)	(6,090)
សំវិធានធនក្នុងការិយបរិច្ឆេទ	7,840	31,321	5,220
សំវិធានធនក្នុងការិយបរិច្ឆេទបង់ដោយបុគ្គលិក	7,840	31,321	6,430
	<b>50,940</b>	<b>203,505</b>	<b>40,460</b>

### ១៥. ដើមទុន

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	800,000	3,196,000	410,000
ដើមទុនបានបង់	515,000	2,057,425	390,000
សមតុល្យនៅចុងការិយបរិច្ឆេទ	<b>1,315,000</b>	<b>5,253,425</b>	<b>800,000</b>

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ ដើមទុនលក្ខន្តិកៈដែលចុះបញ្ជីរបស់ក្រុមហ៊ុនមានចំនួន ១៣១.៥០០ ភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតំលៃ ១០ ដុល្លារអាមេរិក។ ចំនួនភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួន។ នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១២ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានសំរេចចិត្តបង្កើនភាគហ៊ុនពីចំនួន ៨០.០០០ ទៅ ១៣១.៥០០ ហើយភាគហ៊ុនថ្មីចំនួន ៥១.៥០០ នោះមានតំលៃក្នុងមួយហ៊ុន ១២.៣៥ ដុល្លារអាមេរិក។

តំលៃលើសពីតំលៃក្នុងបញ្ជីចំនួន ២.៣៥ដុល្លារអាមេរិក ក្នុងមួយហ៊ុនត្រូវបានទទួលស្គាល់ជាបុព្វលាភភាគហ៊ុន។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១២។

វិសោធនកម្មទៅលើលក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៣។ សមាសភាពរបស់ភាគទុនិករបស់ក្រុមហ៊ុនមានដូចខាងក្រោម ៖

	២០១២		២០១១	
	ចំនួនភាគហ៊ុន មានតំលៃ ១០ ដុល្លារអាមេរិក	ភាគរយនៃ ភាគហ៊ុនកាន់កាប់	ចំនួនភាគហ៊ុន មានតំលៃ ១០ ដុល្លារអា មេរិក	ភាគរយនៃ ភាគហ៊ុនកាន់កាប់
លោកស្រី សារុន វិធីវត្ត	40,000	30.42%	-	0.00%
លោកស្រី ស្រេង ស៊ីរេង	36,000	27.38%	26,000	32.50%



លោក អន ប៊ុនហាក់	27,000	20.53%	27,000	33.75%
លោក អ៊ឹង គឹមសេង	15,000	11.41%	15,000	18.75%
លោក ជេត ច័ន្ទប្រសើរ	5,000	3.80%	5,000	6.25%
លោក ប៉ា ប៊ុណ្ណារិទ្ធិ	4,330	3.29%	4,330	5.41%
លោកស្រី ប៊ុយ ស៊ីវណ្ណថា	2,500	1.90%	1,000	1.25%
លោក ប៉ា ប៊ុណ្ណារិទ្ធិ (តំណាងអោយបុគ្គលិក)	1,670	1.27%	1,670	2.09%
	<b>131,500</b>	<b>100.00%</b>	<b>80,000</b>	<b>100.00%</b>

### ១៦. ចំណូលការប្រាក់

ឥណទាន និងបុរេប្រទានទៅអតិថិជន  
ប្រាក់បញ្ញើ និងសមតុល្យជាមួយធនាគារផ្សេងៗ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	780,870	3,119,575	598,264	2,412,109
	238	951	1,209	4,875
	<b>781,108</b>	<b>3,120,526</b>	<b>599,473</b>	<b>2,417,000</b>

### ១៧. ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងនៅលើប្រាក់កម្ចី។

### ១៨. ចំណូលពីរូបតិបត្តិការផ្សេងៗ

ចំណូលពីការដាក់ពិន័យ  
អំណោយ  
ចំណូលប្រមូលបានពីឥណទានបានលប់ចោល  
ចំណូលផ្សេងៗ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	2,421	9,672	3,210	12,900
	-	-	1,276	5,000
	1,995	7,970	5,139	20,300
	8,278	33,071	1,028	4,000
	<b>12,694</b>	<b>50,713</b>	<b>10,653</b>	<b>42,200</b>



## ១៩. ប្រេងឥន្ធនៈ និងសេវាហិរញ្ញប្បទានបុគ្គលិកដទៃទៀត

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស	296,194	1,183,295	254,067
សេវាហិរញ្ញប្បទានបុគ្គលិក	759	3,032	1,470
	<b>296,953</b>	<b>1,186,327</b>	<b>255,537</b>

## ២០. ចំណាយលើប្រតិបត្តិការផ្សេងៗ

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សេវាហិរញ្ញប្បទានដើរ:	81,200	324,394	24,115
ចំណាយលើការជួលការិយាល័យ	38,991	155,769	20,913
ចំណាយលើការប្រើប្រាស់យានយន្ត	25,370	101,353	24,369
ចំណាយលើពន្ធកាត់ទុក	14,613	58,379	10,340
សម្ភារៈការិយាល័យ និងផ្គត់ផ្គង់	9,749	38,948	6,041
សេវាហិរញ្ញប្បទានសមាជិកភាព	8,243	32,931	750
សំវិធានធនសំរាប់ប្រាក់សោធននិវត្តន៍	7,020	28,045	5,220
ចំណាយលើសន្តិសុខ	6,131	24,493	3,240
សេវាហិរញ្ញប្បទាន និងកំរៃជើងសារ	6,010	24,010	5,204
សេវាហិរញ្ញប្បទានទឹកភ្លើង	5,503	21,984	4,651
សេវាហិរញ្ញប្បទានទំនាក់ទំនង	5,546	22,156	4,589
សេវាហិរញ្ញប្បទានទំនាក់ទំនង និង កំសាន្ត	3,471	13,867	4,860
បេសកកម្ម និង ការធ្វើដំណើរ	2,922	11,673	3,042
ធានារ៉ាប់រង	1,534	6,128	1,151
សេវាហិរញ្ញប្បទានអាជ្ញាប័ណ្ណ	1,324	5,289	878
ចំណាយលើការជួសជុល និងថែទាំ	1,054	4,211	761
សេវាហិរញ្ញប្បទានផ្សព្វផ្សាយ និងពាណិជ្ជកម្ម	292	1,167	2,270
ចំណាយផ្សេងៗ	15,887	63,469	7,657
	<b>234,860</b>	<b>938,266</b>	<b>130,051</b>



## ២១. ពន្ធលើប្រាក់ចំណេញ

### ក. ពន្ធលើប្រាក់ចំណេញ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទ	24,493	97,849	27,445	107,849
ពន្ធពន្យារពេល	(532)	(2,125)	(654)	(2,125)
	<b>23,961</b>	<b>95,724</b>	<b>26,791</b>	<b>105,724</b>

### ខ. ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ

អនុលោមទៅតាមច្បាប់សារពើពន្ធ របស់ប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញលើចំនួនដែលធំជាងរវាង ២០ ភាគរយ នៃប្រាក់ចំណេញដុលដែលជាប់ពន្ធ ឬ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញបានបង់ក្នុងឆ្នាំ។ ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ត្រូវបានគណនាតាមអត្រា ២០ ភាគរយ នៃពន្ធប្រាក់ចំណេញត្រូវបានបង្ហាញក្នុងគណនីលទ្ធផលដូចខាងក្រោម ៖

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលមុនបង់ពន្ធលើប្រាក់ចំណេញ	85,632	342,099	110,620	432,099
ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20 ភាគរយ	17,126	68,418	22,124	86,418
ខ្ទង់ចំណាយមិនអាចកាត់កងបានតាមច្បាប់សារពើពន្ធ	7,367	29,431	5,321	21,431
ពន្ធលើប្រាក់ចំណេញ	24,493	97,849	27,445	107,849

### គ. ពន្ធពន្យារពេលសកម្ម

ពន្ធពន្យារពេលសកម្ម និង អកម្ម ត្រូវបានកាត់កង នៅពេលដែលមានសិទ្ធិអនុវត្តស្របច្បាប់ ដើម្បីកាត់កងលើពន្ធពន្យារពេលសកម្ម និង អកម្ម និងនៅពេលពន្ធពន្យារពេលលើប្រាក់ចំណេញស្ថិតនៅក្រោមសមត្ថកិច្ចរដ្ឋបាលសារពើពន្ធតែមួយ។

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារពេលសកម្ម	5,112	20,422	4,580	17,922
ពន្ធពន្យារពេលអកម្ម	-	-	-	-
	<b>5,112</b>	<b>20,422</b>	<b>4,580</b>	<b>17,922</b>

ចំនួនដែលបានកាត់កង ត្រូវបានបង្ហាញដូចខាងក្រោម ៖





បំរែបំរួលដុលនៃពន្ធលើប្រាក់ចំណេញពន្យារពេលទៅការិយបរិច្ឆេទក្រោយ ត្រូវបានបង្ហាញដូចខាងក្រោម ៖

**យ. បញ្ហាពន្ធដារដទៃទៀត**

	សវិធានធននៃប្រាក់សោធននិវត្ត		សរុប
	ដុល្លារអាមេរិក	ពាន់រៀល	
សមតុល្យនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១	3,452	474	3,926
ឥណទានទៅគណនីលទ្ធផល	594	60	654
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១	4,046	534	4,580
សមតុល្យនៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២	4,046	534	4,580
ឥណទានទៅគណនីលទ្ធផល	1,048	(516)	532
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២	5,094	18	5,112

ការគណនាពន្ធរបស់ក្រុមហ៊ុន តម្រូវឲ្យមានការត្រួតពិនិត្យជាទៀងទាត់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយ សារការអនុវត្តច្បាប់ពន្ធដារនិងបទបញ្ញត្តិផ្នែកពន្ធដារចំពោះប្រតិបត្តិការមួយចំនួនអាចត្រូវបកស្រាយដោយខុសពីគ្នា ចំនួនដែលរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចនឹងត្រូវបានផ្លាស់ប្តូរនៅក្នុងកាលបរិច្ឆេទក្រោយ បន្ទាប់ពីមានការកំណត់ចុងក្រោយពីនាយកដ្ឋានពន្ធដាររួច ។

**២២. ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ**

	២០១២		២០១១
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
<b>ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការអាជីវកម្ម</b>			
លទ្ធផលមុនបង់ពន្ធ	85,631	342,095	110,620
និយ័តកម្មចំពោះ ៖			
លែសលើអចលនទ្រព្យ ( កំណត់សំគាល់ទី ១០ )	11,086	44,289	11,595
ឥណទានបានលុបចោល	-	-	(1,264)
ការខាតបង់លើការលុបចោលអចលនទ្រព្យ	3	12	-
សវិធានធនសំរាប់ឥណទានអាចបាត់បង់ ( កំណត់សំគាល់ទី ៦ )	10,594	42,323	1,724
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	107,314	428,719	122,675
ការកើនឡើង/( ការថយចុះ ) នៃសាច់ប្រាក់បណ្តាលមកពីការប្រែប្រួលទ្រព្យសកម្ម និងអកម្ម ៖			



ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	(25,750)	(102,871)	(19,500)
ឥណទាន និងបុរេប្រទានចំពោះអតិថិជន	(623,177)	2,489,592)	(508,074)
ទ្រព្យសកម្មផ្សេងៗ	(30,906)	(123,468)	(5,974)
គណនីត្រូវទូទាត់ទៅភាគទុនិក	325,000	1,298,375	42,000
ទ្រព្យអកម្មផ្សេងទៀត	1,806	7,214	14,348
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការអាជីវកម្ម	(245,712)	(981,619)	(354,525)
ពន្ធដែលបានបង់ (កំណត់សំគាល់ទី ១៣)	(29,642)	(118,420)	(33,457)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការអាជីវកម្ម	<b>(275,354)</b>	<b>1,100,039)</b>	<b>(387,982)</b>

### ២៣. សមតុល្យ និង ប្រតិបត្តិការរវាងសម្ព័ន្ធនាគី

#### ក. អត្ថប្រយោជន៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និង អត្ថប្រយោជន៍ផ្សេងៗ	78,808	314,838	78,266	

#### ខ. ប្រាក់កម្ចី

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លោកស្រី ស្រេង ស៊ីវឆេង	255,000	1,018,725	150,000	
លោក អន ប៊ុនហាក់	200,000	799,000	-	
លោក ប៉ា ប៊ុណ្ណារិទ្ធី	20,000	79,900	-	
	<b>475,000</b>	<b>1,897,625</b>	<b>150,000</b>	

### ២៤. កិច្ចសន្យាជួល

ក្រុមហ៊ុនមានជាប់កិច្ចសន្យាជួលទីស្នាក់ការកណ្តាល ព្រមទាំងការិយាល័យនៅខេត្ត មានដូចខាងក្រោម ៖

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តិចជាងមួយឆ្នាំ	37,785	150,951	16,680	
លើសពីមួយឆ្នាំ តែតិចជាងប្រាំឆ្នាំ	110,340	440,808	2,840	
	<b>148,125</b>	<b>591,759</b>	<b>19,520</b>	



## ២៥. ការយល់ដឹងផ្នែកពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារមានការិយាល័យពន្ធដារចំនួនពីរដែលមានសិទ្ធិធ្វើការត្រួតពិនិត្យអង្គភាពមានដំណើរការ ឬប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តច្បាប់ពន្ធដារ និងបទបញ្ញត្តិផ្នែកពន្ធដារចំពោះប្រតិបត្តិការមួយចំនួន អាចត្រូវបកស្រាយដោយខុសពីគ្នា នៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារនៃការិយាល័យពន្ធដារទាំងពីរនោះ។ ការវិនិច្ឆ័យរបស់ក្រុមហ៊ុនលើប្រតិបត្តិការជំនួញរបស់ខ្លួនអាចមានភាពខុសគ្នាពីការវិនិច្ឆ័យដែលធ្វើឡើង នៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារទាំងនោះ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយ ត្រូវបានជំទាស់ដោយមន្ត្រីពន្ធដារនៃការិយាល័យណាមួយនោះ ក្រុមហ៊ុននឹងរងការកំណត់ពន្ធបន្ថែម, ការផាកពិន័យ និងការប្រាក់យឺតយ៉ាវដែលអាចមានជាសារវន្ត។ ការកំណត់ពន្ធឡើងវិញដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបានក្នុងរយៈពេលបីឆ្នាំ និងអាចបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ។

## ២៦. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

អាជីវកម្មរបស់ក្រុមហ៊ុនតម្រូវអោយមានការយកចិត្តទុកដាក់កំណត់គោលដៅទៅលើហានិភ័យ និងគ្រប់គ្រងហានិភ័យទាំងនោះប្រកបដោយលក្ខណៈវិជ្ជាជីវៈ។ ការងារគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន គឺដើម្បីធ្វើការកំណត់អត្តសញ្ញាណរាល់ហានិភ័យចម្បងៗ វាស់វែងហានិភ័យ គ្រប់គ្រងតួនាទីរបស់ហានិភ័យ និងធ្វើការកំណត់ការបែងចែកមូលធនសំរាប់គ្រប់គ្រងហានិភ័យទាំងនោះ។ ហានិភ័យកើតឡើងពីសកម្មភាពអាជីវកម្មដែលក្រុមហ៊ុនជួបប្រទះរួមមាន ហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យអត្រាប្តូរប្រាក់ និង ហានិភ័យអត្រាការប្រាក់) និងហានិភ័យសារធានធន។ ខាងក្រោមនេះ គឺជាគោលនយោបាយ និងគោលការណ៍ណែនាំដែលក្រុមហ៊ុនយកមកប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យទាំង ឡាយដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន ។

### ២៦.១ ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដោយសារតែមនុស្ស និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឬបណ្តាលមកពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានចាត់ចែងតាមរយៈការបង្កើតនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និង ការរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ ការប្រព្រឹត្តតាម គណនេយ្យ និងការក្លែងបន្លំ។

គណៈគ្រប់គ្រងហានិភ័យឥណទាន បានបង្កើតគោលនយោបាយ និង នីតិវិធីដើម្បីផ្តល់នូវការណែនាំទៅឲ្យក្រុមប្រតិបត្តិការសំខាន់ៗ លើចនាសម្ព័ន្ធការគ្រប់គ្រងហានិភ័យ និងភាពចាំបាច់នៃការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកំណត់អត្តសញ្ញាណ ស្ទង់តំលៃ គ្រប់គ្រង និងត្រួតពិនិត្យ ហានិភ័យប្រតិបត្តិការរបស់ពួកគេ។ ច្បាប់ត្រួតពិនិត្យផ្ទៃក្នុង និងការវាស់វែង ត្រូវបានប្រតិបត្តិរួមមាន ការបង្កើតអជ្ញាធរ



សំរាប់ចុះហត្ថលេខា ការកំណត់ការត្រួតពិនិត្យប្រព័ន្ធ ការធ្វើអោយមានប្រសិទ្ធភាពនៃនីតិវិធី និង ឯកសារ ដោយធានា នូវការអនុលោមតាមបទបញ្ញត្តិ និងតំរូវការច្បាប់។ ច្បាប់និងនីតិវិធីត្រូវបានត្រួតពិនិត្យឡើងវិញជាទៀងទាត់ ដោយ ពិចារណាទៅលើគោលដៅ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបទបញ្ញត្តិ។

**២៦.២ ហានិភ័យឥណទាន**

ក្រុមហ៊ុនត្រូវបានសន្មតថាប្រឈមមុខនឹងហានិភ័យឥណទាន ដែលជាហានិភ័យបណ្តាលមកពី អតិថិជន ម៉ូយ ឬដៃគូ ទីផ្សាររបស់ខ្លួនបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាប់កិច្ចសន្យាចំពោះក្រុមហ៊ុននាបំណាច់នៃកាលវេសន្ត ។ ហានិភ័យ ឥណទានកើតឡើងជាចម្បងចេញពីឥណទាន និងបុរេប្រទាន ដែលកើតមានពីសកម្មភាពផ្តល់ ឥណទានទាំងនោះ ។

**(ក) ការវាស់វែងហានិភ័យឥណទាន**

ក្រុមហ៊ុនបានបង្កើតគោលនយោបាយហានិភ័យឥណទាន ដែលរៀបចំឡើងដើម្បីត្រួតត្រានូវការធានារ៉ាប់រងសកម្មភាព ហានិភ័យ។ នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រងឥណទាន ត្រូវបាន អនុវត្តឡើង ផ្អែកតាមកម្មវិធីឥណទានដែលបានរៀបចំគំរោងសំរាប់ផលិតផល ឬសម្ពាធឥណទាន ពិសេសរួមបញ្ចូល ទាំងទីផ្សារគោលដៅ កាលកំណត់និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី ដែលផលិតផលឥណទាននឹងត្រូវបានវាស់ វែង និងផ្តល់ឲ្យ។

ក្រុមហ៊ុនក៏បានធានាថា ខ្លួនមានការបែងចែកតួនាទីជាច្រើនស្រឡះ រវាងអ្នកផ្តើមឥណទាន អ្នកវាយតម្លៃ និងអ្នកអនុម័ត ឥណទានផងដែរ ។

**(ខ) ការគ្រប់គ្រងកំរិតហានិភ័យ និងគោលការណ៍គ្រប់គ្រងហានិភ័យ**

ក្រុមហ៊ុនគ្រប់គ្រង កំរិត និងត្រួតពិនិត្យ ការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលដែលពួកគេរកឃើញ ជាពិសេសទៅ លើដៃគូជាបុគ្គល និងក្រុម ព្រមទាំងទៅលើឧស្សាហកម្ម។

ក្រុមហ៊ុនរៀបចំនូវរចនាសម្ព័ន្ធតាមកំរិតនៃហានិភ័យឥណទាន ដោយដាក់កំរិតលើចំនួនទឹកប្រាក់នៃហានិភ័យ ដែល អាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីឯកត្តជន ឬក្រុមអ្នកខ្ចី និងតាមផ្នែកឧស្សាហកម្ម។ ការប្រឈមមុខនឹងហានិ ភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀងទាត់នូវសមត្ថភាពឯកត្តជនអ្នកខ្ចី និងឯកត្តជនអ្នកខ្ចីសក្តា នុពល នៃកាតព្វកិច្ចក្នុងការសងត្រលប់នូវការប្រាក់ និងប្រាក់ដើម ព្រមទាំងតាមរយៈការ ពិនិត្យឡើងវិញនូវកម្រិតផ្តល់ ឥណទានដែលសមស្រប។ វាក៏ត្រូវបានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយក នូវទ្រព្យ និងលិខិតធានារបស់ អង្គ ភាព ឬឯកត្តជន ក៏ដូចជាការផ្តល់ធ្វើនូវសំវិធានសំរាប់ការបាត់បង់ឥណទានផងដែរ។ ការកំណត់នូវកម្រិតនៃហានិភ័យ ឥណទាន តាមប្រភេទផលិតផល និងវិស័យឧស្សាហកម្មត្រូវបាន អនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យនៃឥណទានធំ ត្រូវបានកំណត់ដោយធានាការកណ្តាលថាជាហានិភ័យឥណទានទូទៅចំពោះអត្ថប្រយោជន៍ ឯកត្តជនណាមួយដែលលើសពី ១០ ភាគរយ នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ យោងតាមប្រកាសលេខ ធ៧- ០៦-២២៦ ប្រ.ក របស់ធានាការជាតិនៃកម្ពុជា ក្រុមហ៊ុនចាំបាច់ត្រូវរក្សាគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន ២០ ភាគរយ រវាងហានិភ័យឥណទានទូទៅរបស់ក្រុមហ៊ុនធៀបនឹងអត្ថប្រយោជន៍ឯកត្តជនណាមួយ និងមូលនិធិផ្ទាល់សុទ្ធ របស់ក្រុមហ៊ុន។ ហានិភ័យនៃឥណទានធំមិនត្រូវលើសពី ៣០០ ភាគរយ នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនទេ។



**(គ) គោលការណ៍សវិធានធន និងភាពអន់ថយ**

ក្រុមហ៊ុនតំរូវឲ្យអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសវិធានធននៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងតាមប្រកាសដែលពាក់ព័ន្ធ ដែលមាននៅកំណត់សំគាល់លេខ២២.៩ ចេញដោយធនាគារជាតិនៃកម្ពុជា។

ឥណទាន និងបុរេប្រទាន ដែលមានរយៈពេលហួសកំណត់សងតិចជាង ៣០ ថ្ងៃ មិនចាត់ទុកថាមានភាពអន់ថយនោះទេ លើកលែងតែមានព័ត៌មានផ្ទុយពីនេះ។ កម្រិតអប្បបរមានៃសវិធានជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងអាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ។

**(ឃ) ហានិភ័យអតិបរមានៃឥណទាន មុនរាប់បញ្ចូលវត្ថុធានា ឬមុនការកើនឡើងឥណទានផ្សេងៗ**

តារាងខាងលើបង្ហាញអំពីហានិភ័យអតិបរមារបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១២ ដោយមិនគិតពីវត្ថុធានាដែលមានក្នុងដៃ ឬមុនការកើនឡើងឥណទានផ្សេងៗ។ ៩៦% នៃឥណទានអតិបរមាសរុប គឺទទួល

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
<b>ហានិភ័យឥណទាន ទាក់ទងនឹងធាតុនៅក្នុងតារាងតុល្យការ</b>				
៖				
សមតុល្យនៅធនាគារផ្សេងៗ	36,002	143,828	63,683	
ឥណទាន និងបុរេប្រទានអោយអតិថិជន	3,164,810	12,643,416	2,552,227	
ទុនវិនិយោគ	10,000	39,950	10,000	
ទ្រព្យសកម្មផ្សេងៗ	77,471	309,497	46,565	
	<b>3,288,283</b>	<b>13,136,691</b>	<b>2,672,475</b>	

បានមកពីឥណទាន និងបុរេប្រទាន ដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

គណៈគ្រប់គ្រងក្រុមហ៊ុន មានទំនុកចិត្តចំពោះលទ្ធភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងរក្សាអោយបាន អប្បបរមា ហានិភ័យឥណទាន និងជឿជាក់ថាហានិភ័យអតិបរមា ចំពោះហានិភ័យឥណទានរបស់ក្រុមហ៊ុនត្រូវបានកំរិត ចំពោះចំនួនយោងនៃឥណទាន ដកនឹងសវិធានធនលើឥណទានដែលជាប់សង្ស័យ។ ឥណទាន និងបុរេប្រទាន ត្រូវបានផ្តល់អោយផងដែរដល់អ្នកខ្ចីទាំងនោះ ដែលរំពឹងថាទទួលបានប្រាក់ចំណេញ។



**(ង) ឥណទាន និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម ៖**

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ឥណទាន និងបុរេប្រទាន ដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ	3,164,810	12,643,420	2,552,227	
ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ	14,705	58,746	5,212	
ចំនួនដុល	3,179,515	12,702,162	2,557,439	
<b>ដក ៖</b>				
សំវិធានសំរាប់ឥណទានបាត់បង់	(14,705)	(58,746)	(5,212)	
<b>ចំនួនសុទ្ធ</b>	<b>3,164,810</b>	<b>12,643,416</b>	<b>2,552,227</b>	

អនុលោមទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា ការកាត់កងប្រាក់ដើមពីតំលៃវត្ថុធានា (ក្រៅពីសាច់ប្រាក់) មិនត្រូវបានគិតគូរទេសំរាប់គោលបំណងនៃការធ្វើសំវិធានធនឥណទាន។

**(១) ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ** ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់មិនត្រូវបានចាត់ទុកថាមានភាពអន់ថយឡើយ លុះត្រាតែ មានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

**(២) ឥណទាននិងបុរេប្រទានដែលមានភាពអន់ថយ** ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ គឺជាឥណទាន និងបុរេប្រទានទាំងឡាយណាដែលក្រុមហ៊ុនកំណត់ថា មានកស្មតាងមិនលំអៀង ហើយក្រុមហ៊ុនមិនរំពឹងថាអាចប្រមូលប្រាក់ដើម និងការប្រាក់ តាមកាលកំណត់នៅក្នុងលក្ខខណ្ឌកិច្ចសន្យានៃឥណទាន និងបុរេប្រទាននោះបាន។ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទាន ដែលលើសកាលកំណត់រយៈពេល ៣០ ថ្ងៃត្រូវបានចាត់ទុកថាមានភាពអន់ថយ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់សំរាប់ភាពអន់ថយ ត្រូវបានធ្វើឡើងផ្អែកទៅលើការចាត់ថ្នាក់ដែលពាក់ព័ន្ធ លើកលែងតែ មានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

	២០១២		២០១១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	
ហួសកាលកំណត់ពី ៣០ ទៅដល់ ៥៩ ថ្ងៃ	12,660	50,576	2,448	
ហួសកាលកំណត់ពី ៦០ ទៅដល់ ៨៩ ថ្ងៃ	866	3,460	1,389	
ហួសកាលកំណត់ពី ៩០ ថ្ងៃ និងច្រើនជាងនេះ	1,179	4,710	1,375	
	<b>14,705</b>	<b>58,746</b>	<b>5,212</b>	



(ច) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន

(១) តាមរយៈការបែងចែកទីតាំងភូមិសាស្ត្រ ហានិភ័យឥណទានរបស់ក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ២០១២ កើតចេញទាំងស្រុងពីទីតាំងលំនៅដ្ឋានរបស់ដៃគូនៅក្នុងប្រទេសកម្ពុជា ។

(២) តាមរយៈវិស័យឧស្សាហកម្ម

	សមតុល្យ ធនាគារដទៃ	ឥណទាន និងបុរេប្រទាន	ទុនវិនិយោគ	ទ្រព្យសកម្ម ផ្សេងៗ	សរុប	សរុប
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារអាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២	-	601,734	-	-	601,734	2,403,927
កសិកម្ម	-	269,679	-	-	269,679	1,077,368
ក្រុមគ្រួសារ	-	629,132	-	-	629,132	2,513,382
សំណង់	36,002	-	-	-	36,002	143,828
ស្ថាប័នហិរញ្ញវត្ថុ	-	974,726	-	-	974,726	3,894,030
ដឹកជញ្ជូន	-	231,629	10,000	-	241,629	965,308
សេវាកម្ម	-	453,096	-	-	453,096	1,810,119
ពាណិជ្ជកម្ម	-	4,676	-	-	4,676	18,681
ឥណទានសំរាប់បុគ្គលិក	-	14,843	-	77,471	92,314	368,794
ផ្សេងៗ	36,002	3,179,515	10,000	77,471	3,302,988	13,195,437

	សមតុល្យ ធនាគារដទៃ	ឥណទាន និងបុរេប្រទាន	ទុនវិនិយោគ	ទ្រព្យសកម្ម ផ្សេងៗ	សរុប	សរុប
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារអាមេរិក	ដុល្លារ អាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១	-	620,632	-	-	620,632	2,506,733
កសិកម្ម	-	483,445	-	-	483,445	1,952,634
ក្រុមគ្រួសារ	-	267,581	-	-	267,581	1,080,760
សំណង់	63,683	-	-	-	63,683	257,216
ស្ថាប័នហិរញ្ញវត្ថុ	-	647,874	-	-	647,874	2,616,763
ដឹកជញ្ជូន	-	198,490	10,000	-	208,490	842,091
សេវាកម្ម	-	331,901	-	-	331,901	1,340,548
ពាណិជ្ជកម្ម	-	2,216	-	-	2,216	8,950
ឥណទានសំរាប់បុគ្គលិក	-	5,300	-	46,565	51,865	209,483
ផ្សេងៗ	63,683	2,557,439	10,000	46,565	2,677,687	10,815,178



**២៦.៣ ហានិភ័យលើទីផ្សារ**

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតំលៃទីផ្សារ ឬ លំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតុបករណ៍ និងការប្រែប្រួល ដោយសារការផ្លាស់ប្តូរតំលៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពបើកទូលាយ នៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងការប្រែប្រួលនៃអត្រា ឬតំលៃទីផ្សារ ដូចជាអត្រាការប្រាក់ គំលាតឥណទាន អត្រារូបិយប័ណ្ណបរទេស និងតំលៃមូលធន។

**(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស**

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះនៃតំលៃលិខិតុបករណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួលអត្រារូបិយប័ណ្ណបរទេស ។

ក្រុមហ៊ុនពុំមានហានិភ័យជាសារៈសំខាន់លើរូបិយប័ណ្ណទេ ពីព្រោះក្រុមហ៊ុនមានប្រតិបត្តិការភាគច្រើនជាប្រាក់ដុល្លារអាមេរិក។ វត្តមាននៃប្រាក់ដុល្លារអាមេរិកក្នុងប្រតិបត្តិការក្រុមហ៊ុនជាទម្លាប់ធម្មតានៅប្រទេសកម្ពុជា ដោយសារប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណទូទាត់ ដែលគេនិយមប្រើប្រាស់នៅប្រទេសកម្ពុជា។

**(ខ) ហានិភ័យតំលៃ**

ក្រុមហ៊ុនពុំមានហានិភ័យតំលៃមូលបត្រ ដោយសារក្រុមហ៊ុនមិនបានរក្សាទុកការវិនិយោគមូលបត្រដែលចាត់ចំណាត់ថ្នាក់ក្នុងតារាងតុល្យការ ជាការវិនិយោគសំរាប់លក់ ឬ តាមតំលៃទីផ្សារតាមរយៈចំណេញ ឬខាត។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនមានគោលការណ៍គ្រប់គ្រងហានិភ័យតំលៃឡើយ។

**(គ) ហានិភ័យលើអត្រាការប្រាក់**

ហានិភ័យលើអត្រាការប្រាក់ សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកំរិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងទ្រព្យអកម្ម។ ហានិភ័យលើអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណេញពីការបណ្តាក់ទុន តម្លៃទីផ្សារ, តម្លៃ ដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធពីការប្រែប្រួលអត្រាការប្រាក់ ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកំរិតហានិភ័យ ដែលកំណត់ថាអាចទទួលយកបាន។

គណៈគ្រប់គ្រងមានការជឿជាក់ថា គោលដំហែរបស់ក្រុមហ៊ុនចំពោះបម្រែបម្រួលនៃអត្រាការប្រាក់ត្រូវបានកាត់បន្ថយ។ តារាងខាងក្រោមធ្វើការសង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ ចំនួនដែលរាប់បញ្ចូលនៅក្នុងតារាងនេះ គឺជាតំលៃនៅសល់ក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្ម ដោយរៀបតាមលំដាប់នៃការកំណត់តំលៃ ឡើងវិញតាមកិច្ចសន្យា និងកាលបរិច្ឆេទនៃកាលវិភាគ។






ហានិភ័យលើអត្រាការប្រាក់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រា ការប្រាក់
<b>ទ្រព្យសកម្ម</b>	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
សាច់ប្រាក់	-	-	-	-	-	16,479	16,479	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	32,084	-	-	-	-	3,918	36,002	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	65,750	-	65,750	-
ការខ្ចីខ្ចីចុងការនិងប្រែប្រួលទោសបំពោះអតិថិជន៖								
- មានដំណើរការ	3,199	28,715	643,778	2,489,118	-	-	3,164,810	23%-34%
- ពុំមានដំណើរការ	4,206	185	-	10,314	-	-	14,705	23%-34%
- សិរីធានធនជាក់លាក់	-	-	-	-	-	(12,000)	(12,000)	-
- សិរីធានធនទូទៅ	-	-	-	-	-	(2,705)	(2,705)	-
ទុនវិនិយោគ	-	-	-	-	-	10,000	10,000	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	77,471	77,471	-
<b>សរុបទ្រព្យសកម្ម</b>	<b>39,489</b>	<b>28,900</b>	<b>643,778</b>	<b>2,499,432</b>	<b>65,750</b>	<b>93,163</b>	<b>3,370,512</b>	
<b>ទ្រព្យអកម្ម</b>								
គណនីត្រូវទូទាត់ទៅភាគទុនិក	-	-	475,000	-	-	-	475,000	10%
កម្ចី	-	-	-	1,223,110	-	-	1,223,110	8%- 12.50%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	87,189	87,189	-
សិរីធានធនលើពន្ធ	-	-	-	-	-	20,137	20,137	-
<b>សរុបទ្រព្យអកម្ម</b>	<b>-</b>	<b>-</b>	<b>475,000</b>	<b>1,223,110</b>	<b>-</b>	<b>107,326</b>	<b>1,805,436</b>	
លំអៀងការប្រាក់វេយ្យាតភាព ២០១២ - ដុល្លារ	39,489	28,900	168,778	1,276,322	65,750	(14,163)	1,565,076	
លំអៀងការប្រាក់វេយ្យាតភាព២០១២-ពាន់រៀល	<b>157,759</b>	<b>115,456</b>	<b>674,268</b>	<b>5,098,906</b>	<b>262,671</b>	<b>(56,581)</b>	<b>6,252,479</b>	



ហានិភ័យលើអត្រាការប្រាក់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១១	ត្រីមាស ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រា ការប្រាក់
<b>ទ្រព្យសកម្ម</b>	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ភាគរយ
សាច់ប្រាក់	-	-	-	-	-	20,238	20,238	-
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	58,370	-	-	-	-	5,313	63,683	-
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	40,000	-	40,000	-
ការឱ្យខ្ចីចុងការនិងប្រទានចំពោះអតិថិជន៖								
- មានដំណើរការ	2,470	23,355	830,486	1,695,916	-	-	2,552,227	24% - 36%
- ពុំមានដំណើរការ	1,794	-	3,418	-	-	-	5,212	24% - 36%
- សិរិយានជាក់លាក់	-	-	-	-	-	(2,715)	(2,715)	-
- សិរិយានធនទូទៅ	-	-	-	-	-	(2,497)	(2,497)	-
ទុននិយោគ	-	-	-	-	-	10,000	10,000	-
ទ្រព្យសកម្មផ្សេងៗទៀត	-	-	-	-	-	46,565	46,565	-
<b>សរុបទ្រព្យសកម្ម</b>	<b>62,634</b>	<b>23,355</b>	<b>833,904</b>	<b>1,695,916</b>	<b>40,000</b>	<b>76,904</b>	<b>2,732,713</b>	
<b>ទ្រព្យអកម្ម</b>								
គណនីត្រូវទូទាត់ទៅភាគទុនិក	-	-	150,000	-	-	-	150,000	10%
កម្ចី	-	-	349,430	1,234,398	-	-	1,583,828	7.64%
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	85,381	85,381	-
សិរិយានធនលើពន្ធ	-	-	-	-	-	25,286	25,286	-
<b>សរុបទ្រព្យអកម្ម</b>	-	-	499,430	1,234,398	-	110,667	1,844,495	-
លំអៀងការប្រាក់ទ្រព្យសកម្ម ២០១១ - ដុល្លារ	62,634	23,355	334,474	461,518	40,000	(33,763)	888,218	
លំអៀងការប្រាក់អទិយភាព ២០១១ - ពាន់រៀល	252,979	94,331	1,350,940	1,864,071	161,560	(136,371)	3,587,511	



## ២៦.៤ ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនគ្មានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់នៅពេលដល់កំណត់សងនូវការសាច់ប្រាក់ ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

### (ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ក្រុមហ៊ុនធ្វើការត្រួតពិនិត្យ និងរាយការណ៍អំពីជំហរសាច់ប្រាក់ប្រចាំថ្ងៃ និងធ្វើផែនការសំរាប់សប្តាហ៍ និងខែជាបន្តបន្ទាប់ ដោយសាររយៈពេលនេះគឺជាកំឡុងពេលសំខាន់សំរាប់ការគ្រប់ គ្រងសាច់ប្រាក់ងាយស្រួល ។

### (ខ) ដំណើរការរកប្រភពទុន


ប្រភពទុនជាចំបងរបស់ក្រុមហ៊ុនបានមកពីដើមទុនត្រូវបង់របស់ភាគទុនិក និងប្រាក់កម្ចី។ ប្រភពទុនត្រូវបាន ត្រួតពិនិត្យប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងលើកាលកំណត់នៃប្រាក់កម្ចី។

### (គ) លំហូរសាច់ប្រាក់មិនមែនលិខិតុបករណ៍និទស្សន៍

តារាងខាងក្រោមធ្វើការវិភាគពីទ្រព្យសកម្ម និង ទ្រព្យអកម្មហិរញ្ញវត្ថុមិនមែនលិខិតុបករណ៍និទស្សន៍របស់ក្រុមហ៊ុននៅក្នុងការដាក់ជាក្រុមតាមកាលកំណត់ ដោយផ្អែកលើកាលកំណត់នៃកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាង គឺជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនធ្វើអប្បហារដោយឡែកក្រុមហ៊ុនគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ដែលមានភ្ជាប់ជាមួយដោយផ្អែកលើលំហូរសាច់ប្រាក់រំពឹងទុកដែលមិនបានធ្វើអប្បហារ។



ហានិភ័យលើសាច់ប្រាក់ងាយស្រួល នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២	ត្រីម ១ ខែ	១ ទៅ ៣ ខែ	៣ ទៅ ១២ខែ	១ ទៅ ៥ ឆ្នាំ	លើសពី ៥ឆ្នាំ	គ្មានកាលកំណត់	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<b>ទ្រព្យសកម្ម</b>								
សាច់ប្រាក់	16,479	-	-	-	-	-	16,479	65,834
សមតុល្យជាមួយធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ	32,084	-	-	-	-	3,918	36,002	143,828
ប្រាក់តំកល់តាមច្បាប់នៃធនាគារកណ្តាល	-	-	-	-	-	65,750	65,750	262,671
ការខ្ចីប្រាក់និងប្រព្រឹត្តិការណ៍បញ្ចាំបញ្ចុះអតិថិជន៖								
- មានដំណើរការ	3,199	28,715	643,778	2,489,118	-	-	3,164,810	12,643,416
- ពុំមានដំណើរការ	4,206	185	-	10,314	-	-	14,705	58,746
- សិរិទ្ធិធនធានដាក់លាក់	-	-	-	-	-	(12,000)	(12,000)	(47,940)
- សិរិទ្ធិធនធានទូទៅ	-	-	-	-	-	(2,705)	(2,705)	(10,806)
ទុនវិនិយោគ	-	-	-	-	-	10,000	10,000	39,950
ទ្រព្យសកម្មផ្សេងទៀត	32,265	-	45,206	-	-	-	77,471	309,497
<b>សរុបទ្រព្យសកម្ម</b>	<b>88,233</b>	<b>28,900</b>	<b>688,984</b>	<b>2,499,432</b>	<b>-</b>	<b>64,963</b>	<b>3,370,512</b>	<b>13,465,196</b>
<b>ទ្រព្យអកម្ម</b>								
គណនីត្រូវទូទាត់ទៅភាគទុនិក	-	-	475,000	-	-	-	475,000	1,897,625
កម្ចី	-	-	-	1,223,110	-	-	1,223,110	4,886,324
ទ្រព្យអកម្មផ្សេងៗ	-	87,189	-	-	-	-	87,189	348,320
សិរិទ្ធិធនធានលើពន្ធ	-	20,137	-	-	-	-	20,137	80,447
<b>សរុបទ្រព្យអកម្ម</b>	<b>88,233</b>	<b>(78,426)</b>	<b>213,984</b>	<b>1,223,110</b>	<b>-</b>	<b>-</b>	<b>1,805,436</b>	<b>7,212,717</b>
<b>អតិរេក/(កង្វះ) សាច់ប្រាក់ងាយស្រួលសរុប ២០១២</b>	<b>88,233</b>	<b>(78,426)</b>	<b>213,984</b>	<b>1,276,322</b>	<b>-</b>	<b>64,963</b>	<b>1,565,076</b>	<b>6,252,479</b>
នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១១								
<b>សរុបទ្រព្យសកម្ម</b>	<b>91,982</b>	<b>23,355</b>	<b>871,359</b>	<b>1,695,916</b>	<b>-</b>	<b>50,101</b>	<b>2,732,713</b>	<b>10,917,188</b>
<b>សរុបទ្រព្យអកម្ម</b>	<b>-</b>	<b>110,667</b>	<b>499,430</b>	<b>1,234,398</b>	<b>-</b>	<b>-</b>	<b>1,844,495</b>	<b>7,368,758</b>
<b>អតិរេក/(កង្វះ) សាច់ប្រាក់ងាយស្រួលសរុប ២០១១</b>	<b>91,982</b>	<b>(87,312)</b>	<b>371,929</b>	<b>461,518</b>	<b>-</b>	<b>50,101</b>	<b>888,218</b>	<b>3,548,430</b>



**២៦.៥ ការគ្រប់គ្រងដើមទុន**

ក្រុមហ៊ុនធ្វើការពិចារណាអំពីតម្រូវការធ្វើឲ្យមានសមតុល្យនៃប្រសិទ្ធភាព ភាពបត់បែន និងភាពគ្រប់គ្រាន់របស់ដើមទុន នៅពេលដែលគេធ្វើការកំណត់នូវភាពគ្រប់គ្រាន់របស់ដើមទុន និងនៅពេលដែលគេធ្វើការអភិវឌ្ឍន៍ផែនការគ្រប់គ្រង ដើមទុននោះ។ ក្រុមហ៊ុនបរិយាយលំអិតអំពីការពិចារណាទាំងនេះតាមរយៈដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើម ទុនផ្ទៃក្នុង និងលក្ខណៈសំខាន់ៗមួយចំនួនរួមមាន (ក) យកចិត្តទុកដាក់ពិចារណាទៅលើទាំងកត្តាសេដ្ឋកិច្ច និងបទប ញ្ញត្តិនៃដើមទុនបំរុងអប្បបរមា ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (ខ) ការពារលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីបន្ត និរន្តរភាពអាជីវកម្ម ដូចនេះវាអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍ដល់ភាគីដែលពាក់ព័ន្ធនឹងក្រុម ហ៊ុន (គ) រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

**២៦.៦ តម្លៃសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ**

ដោយហេតុថា ទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយចំនួនធំពុំមានការជួញដូរលើទីផ្សារសកម្មទេ តម្លៃសម ស្របចំពោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាយតម្លៃដោយថ្នាក់ដឹកនាំក្រុមហ៊ុនដោយយោងទៅតាមប្រភេទនៃទ្រព្យសកម្ម/ អកម្មទាំងនោះ។ ផ្អែកទៅលើការប៉ាន់ស្មានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន តម្លៃសមស្របចំពោះទ្រព្យសកម្ម/អកម្មហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលគ្នានឹងតម្លៃពិតគណនេយ្យរបស់វា ។

តម្លៃយោង និង តម្លៃសមស្របរបស់ទ្រព្យសកម្ម/អកម្មពុំត្រូវបានបង្ហាញនៅក្នុងតារាងតុល្យការរបស់ក្រុមហ៊ុន តាមតម្លៃ សមស្របឡើយ។ តម្លៃសមស្របដែលធ្វើការប៉ាន់ប្រមាណគឺផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម ៖

**(ក) ប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានា**

ប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានារួមមាន គណនីចរន្ត គណនីសន្សំ និង គណនីមានកាលកំណត់។ តម្លៃ សមស្របនៃប្រាក់បញ្ញើ និងប្រាក់តំកល់ជាមួយធនាគារនានា មានតម្លៃប្រហែលតម្លៃយោង ។

**(ខ) ឥណទាន និងបុរេប្រទានចំពោះអតិថិជន**

ឥណទាននិងបុរេប្រទានចំពោះអតិថិជន ត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់ បូកនឹងការប្រាក់ ដោយ ដកចេញនូវសំវិធានធនលើឥណទានសុទ្ធដែលបាត់បង់។ សំវិធានធនលើឥណទានដែលបាត់បង់ត្រូវបានធ្វើឡើង ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដូចដែលបានចែងក្នុងកំណត់សំគាល់ទី ២.៩ ។

**(គ) ប្រាក់កម្ចី**

តម្លៃសមស្របនៃប្រាក់កម្ចីមានការប្រាក់ដែលមិនត្រូវបានដកស្រង់ក្នុងទីផ្សារសកម្ម គឺផ្អែកទៅលើប្រាក់ដើម ដែលនៅ សល់ ដោយប្រើប្រាស់អត្រាការប្រាក់នៃកម្ចី។



**(យ) ទ្រព្យសកម្ម និងទ្រព្យអកម្មផ្សេងទៀត**

ចំនួននៅសល់នៅក្នុងបញ្ជីរបស់ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុផ្សេងទៀត ត្រូវបានធ្វើការប៉ាន់ប្រមាណថា ប្រហាក់ប្រហែលតំលៃសមស្របរបស់វា ដោយសារធាតុទាំងនេះមិនមានការប្រែប្រួលជាដុំកំភួនទៅតាមការឡើងចុះនៃ អត្រាការប្រាក់នៅលើទីផ្សារទេ ។



# អាសយដ្ឋាន:

ផ្លូវលេខ ២១AB សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ  
ទីតាំងប្រៃសណីយ៍ ១២៣០៧, ព្រះរាជាណាចក្រកម្ពុជា

# ទូរស័ព្ទលេខ:

+ ៨៥៥-២៣២១៤២៤០

# អ៊ីមែល:

maximacredit@yahoo.com  
info@maxima.com.kh

# វេបសាយ:

www.maxima.com.kh



យើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារជនបទ